

**នៅពេលយើរាយត្រីវិការឡើងទិន្នន័យ និង ការបង្កើតគម្រោងនិងចាត់ថ្លា  
សេវាប្រជាធិបតេយ្យនិងប្រជាពលរដ្ឋនៃប្រជាជាតិ**

ପ୍ରକାଶକ

၁. ရှေ့နာ မီဒီ အဆုံးလာဇာန်တဲ့ အား ချောက်မြန်မာစွာ ပေါ်လိုက်နေတဲ့

ជាបន្ទូបទ្វាប់, រហូតដល់ការបើកចិត្តបានដឹងទិញពេញលេញ, បញ្ហាលំនៅថ្ងៃទាំងដោយតាមរយៈ  
យន្តការទីផ្សារ ដោយត្រូវបានចាត់ទុកជាការត្រួតពិច្ចរបស់ប្រជាពលរដ្ឋ ឬ គ្រួសារទិន្នន័យ ដែលការធ្វើតែដូច  
លំនៅថ្ងៃទាំងសាងសង់ស្ថិតិថែទាំនៃស្រុងដោយវិស័យធនការណ៍ ឡៅបិយាយណា, លំនៅថ្ងៃទាំងសម្រាប់ប្រជាជន  
ក្រឹកក្រ ឬ យុទ្ធផលពិការ នៅតាមបណ្តាញភ្នែកទិន្នន័យ ត្រូវបានរៀបចំ និង សាងសង់ ក្រោមការឧបត្ថម្ភពីការដរដ្ឋាកិតាល  
ក្នុងទម្រង់ជាតិសម្រេចនាសង្គមកិច្ច ដែលល្អមទាំងការធ្វើលែងដឹងទិញសម្រាប់សំសុំដឹងដែរ ។ ជាន់ម, ការពិតត្តរភាពប្រើប្រាស់  
ឡាតកលើតំបន់ជនបទ និង តំបន់ជាប់ស្រយាល់, ចំណោកទេវិក្ស ឬ ទិប្រជុំជន លំនៅថ្ងៃទាំងភាពប្រើប្រាស់សង់  
ដោយម្នាស់លំនៅថ្ងៃទាំង និង វិស័យធនការណ៍ ហើយរាយដរដ្ឋាកិតាលបំពេញភ្នែកទិន្នន័យ ដឹងទិញការត្រួតពិច្ច និង  
អភិវឌ្ឍលើលំនៅថ្ងៃទាំង ។

នៅក្នុងបច្ចេកវារណ៍នេះ, ចំណាកស្រុកមកការទិន្នន័យ និង ទិន្នន័យដែល ដើម្បីប្រកបការងារក្នុងនិស់យស់រា និង  
ឧស្សាហកម្ម ជាពិសេស និស់យសំណង់, នេសចរណ៍ និង កម្ពុជាសាល តានជូនឱ្យមានការតាំងលំនៅ និង  
តម្រូវការលំនៅបានកើនឡើងការពេទ្យ ។ តាមការអង្គភាពបានរកឃើញថា អ្នកធ្វើចំណាកស្រុកមកទិន្នន័យ  
ប្រមាណ ២៧% ធ្វើការនៅក្នុងនិស់យកម្ពុជាសាល និង ប្រមាណ ៣២,៤% ទៀត ប្រកបខុំខ្លួចតាមក្នុងនិស់យ  
ក្រុងផ្ទះការ ។ ក្នុងចំណាមអ្នកធ្វើចំណាកស្រុកមកដាក់នឹងពេញ, គោលដៅម្រោងតិចស្ថិស្ថិកទិន្នន័យ  
ក្រុងផ្ទះការ ។ ក្នុងចំណាមអ្នកធ្វើចំណាកស្រុកមកដាក់នឹងពេញ, គោលដៅម្រោងតិចស្ថិស្ថិកទិន្នន័យ  
ការតាំងលំនៅមិនជូនឱ្យបាយ ទាំងនៅក្នុង និង តាំងនៅក្នុងពេញ ។ ក្នុងពេលអនាតត, នៅពេលដែលការងារ  
នៅទិន្នន័យមានស្ថិរភាព, ប្រជាដែនចំណាកស្រុកទាំងនេះ និងតាំងលំនៅក្នុងបាយជាមិនត្រូវយ៉ែនទិន្នន័យ ដោយលើ  
រិលក្ខទិន្នន័យប៉ះទៅក្រោមបន្ថែមទិន្នន័យ ។

ម្បាងទៅតុលាការព្រាក់ឈូលអប្បបរមាបសកម្មករ និង ព្រាក់យោរគុម្ភនីភាគការ, ត្រួចបង្កើន និង កងកម្មាំងប្រជាប់អាមេរិក ការពេញមានភាពប្រសិរីឡើង, ការពិតត្តរវអំពី «កម្មវិធីអភិវឌ្ឍន៍លើខេត្តខាងក្រោម» ជាពិសេស សម្រាប់យុវជនជំនាញថ្មី និងដឹកជញ្ជូនការណានូវតួនាទីភាពសំខាន់ម្បាយ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និង សង្គម កុងរយៈពេលវិនិច្ឆ័យ ។ កំណើនសេដ្ឋកិច្ច និង តម្លៃការការងារកើតឡើងឡើង និងជីវិ៍ធមុខឱ្យមានភាពតាំងលើនៅ អចិន្ត្រូយ៉ាការពេញប្រើប្រាស់ ដូច្នេះ ការដោះស្រាយបញ្ហាលើខេត្តខាងក្រោមនឹងរមចំណោកជានាស្ថិភាពថ្មីលួលអប្បបរមា ក៏ ដូចជា ស្ថិភាពនិងរារការងារ និង ព្រឹងសមត្ថភាពប្រក្សប្រដៃនរបស់កម្ពុជា ។ ដោយឡើង, ការរៀបចំការតាំង លើខេត្តខាងក្រោមយើងកាត់បន្ទូយទំនាក់ជាយថាអេក្រការអភិវឌ្ឍន៍រយៈពេលវិនិច្ឆ័យ ព្រមទាំង បង្ការពង្រាយស្រួល ដល់ការផ្តល់សេវាឌានាគារណ៍ទៅទៅ ដូចជា ការអប់រំ, សុខភាពិតាល និង ដឹកជញ្ជូន ។ ក្រោពីនេះ, ការរៀបចំ លើខេត្តខាងក្រោមយើងជាមួលដ្ឋានដែលនឹងការងារ និង បានត្រួតពិនិត្យការងារ និង ដែលនឹងរមចំណោក និង សមត្ថភាព និង សមត្ថភាពសង្គម ។ កុងនៃយកសាងសហគមន៍ម្បាន, លើនៅខេត្តខាងក្រោមយើងនឹងរមចំណោកដល់សកម្មភាពព្រឹងរបួងមិ, សាសនា និង អត្ថសញ្ញាណជាតិ ។ ការរៀបចំលើខេត្តខាងក្រោមយើងគឺជាប្រព័ន្ធការគ្រប់គ្រងដឹកជញ្ជូនបន្ថីយកម្មឱ្យការពេញប្រសិរី និង បង្កើនសម្រេចសំខិត្ត ។ ជាចុងក្រោយ, ការរៀបចំលើខេត្តខាងក្រោមយើង និង កម្មសិទ្ធិច្បាស់លាស់ និងរមចំណោកលើកស្ទើយនូវស្ថិភាពនៃយោបាយ, ស្ថារតិការពារជាតិ, ស្ថារតិការពារជាតិការងារ និង ការទទួលខសក្តីសង្គម ។

កង់នៃយោះ, ការគិតគុរដោះស្រាយការឧ៖ខាតលើនៅថ្ងៃបានតែង្វេសមរម្យ ដែលមិនអាមេដ្ឋានដោយយទេការទិជ្ជវារ ពីជាអាជិភាពសំខាន់ ដើម្បីលើកកម្មស់សិទ្ធិទន្លេបានលើនៅថ្ងៃសមរម្យប្រកបដោយជាសុខភាពសុវត្ថភាព និង សន្តិសុខ ។ ប្រការទាំងនេះ តម្លៃខិត្តមានត្រូវបានគោលនយោបាយបែងចែកក្នុងបានមួយ ដែលគិតគុរដោះស្រាយជាផ្លូវការក្នុងប្រព័ន្ធដែលមានការអនុវត្តន៍យោបាយបែងចែកក្នុងបានមួយ ។ ក្នុងប្រព័ន្ធដែលបានមួយ គោលនយោបាយលើកទិន្នន័យសមស្របទិន្នន័យទាំងទាំងនៅក្នុងប្រព័ន្ធ ត្រូវបានគោលនយោបាយលើកទិន្នន័យសមស្របទិន្នន័យទាំងទាំងនៅក្នុងប្រព័ន្ធ ។

២. ក្រសួងពិនិត្យនគរបាលនគរណ៍នៃក្រសួងនិងខ្សែជាន់ខ្សែជាន់

## ၁။ တြော်ကျက်များနှင့်ပို့ဆောင်ရေးနယ်မြေ လစွဗာတစီဌာ

កត្តាប្រជាសាស្ត្រ, ដូចជា កំណើនចំនួនប្រជាជន, ការផ្តាល់បុរាណនាសម្ព័នអាយុ និង ការផ្តាល់បុរលំនៅពីជនបទមកទីប្រជុំជន, មានតម្លៃទីសំខាន់កំណត់កំណើនតម្រវការលំនៅថ្ងៃនេះទីក្រុង និងទីប្រជុំជន ។ យោងតាមចិន្ទីយដឹក្សា, ចំនួនប្រជាជនកម្មជាតានកើនឡើងសល់ ១៨, ៧លាននាក់ និង ចំនួនត្រូសារបានកើនឡើងសល់ ៣, ២លានត្រូសារ នៅឆ្នាំ ២០១៣ ។ នៅទីក្រុង និង ទីប្រជុំជន, ចំនួនត្រូសារបានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ ២, ៣% ស្មើនឹងជាង ៣ មីនាត្រូសារ ក្នុងមួយឆ្នាំ ។ កម្មជាកំណុងឆ្នាំនេះកាត់ «អនុរកាលប្រជាសាស្ត្រដែលការការលិត្ត ៣» ដែលក្រោមប្រជាជនវិយក្នុងទៅជាប្រជាជនវិយឡើងការងារ ក្នុងនោះ ប្រជាជនវិយក្នុង, ចន្លោះអាយុពី ១៨- ៣៨ឆ្នាំ ដែលស្ថិតក្នុងវិយរឿងបារា ឬ រឿងបារាំហើយ, បានកើនឡើងសល់ ៥ លាននាក់ នៅឆ្នាំ ២០១៣ ។ ការផ្តាល់បុរលំនៅមកទីប្រជុំជន បន្ទាន់ក្នុងកម្រិតខ្ពស់ ដែលកើនសល់ ២៤, ៨% នៃប្រជាជនសប្បបនៅឆ្នាំ ២០១៤ ។ តាមការចាត់ស្អាន, ចំនួនត្រូសារប្រជុំនេះទូទៅប្រចែល នឹងបន្ទាន់កើនឡើងប្រចែល ៥ មីនាត្រូសារ ក្នុងមួយឆ្នាំ រហូតដល់ឆ្នាំ ២០៣០ ដែលអាចជាចំនួនចាត់ស្អានទៅតម្រវការលំនៅថ្ងៃប្រចាំឆ្នាំ ក្នុងនោះ ៤៧% កើនឡើងនៅទីក្រុង និងទីប្រជុំជន ។

គិតត្រីមឆ្នាំ ២០១៤, ចំណូលមធ្យោមនៃប្រជាជនកម្ពុជាម្ខាក់ មានប្រមាណជាតា ៩ ២០០ ដុល្លារ/ឆ្នាំ ដែលគិតថាបែបតាំងពីឆ្នាំ ២០០៤ មានកំណើនមធ្យោម ៦% ក្នុងមួយឆ្នាំ ។ បើយោងតាមទិន្នន័យអេកស៊ីម- សេដ្ឋកិច្ច ឆ្នាំ ២០១៤, ចំណូលមេដ្ឋាននៃប្រជាជនទិន្នន័យក្នុងពេញលេខប្រមាណ ៩ ៤០០ ដុល្លារ/ឆ្នាំ ដែលកើនផល ៩ ៥០០ ដុល្លារ/ឆ្នាំ នៅឆ្នាំ ២០១៤ ។ ប្រសិនបើផ្សេបែងចុះ ដែលមានទំហំប្រវរមា ៣៨- ៤៨ ម៉ែត្រក្រឡាតា និងមានផ្សេប្រមាណ ៥- ៨ មីត្តធមុន្តារ, នោះប្រជាជនម្ខាក់ត្រូវធ្វើការប្រមាណ ៣៣- ៥៣ ឆ្នាំ ទីបនាទិញបានលើនៅថ្ងៃមួយកំឡើង ។ ក្នុងទំហំលើនៅថ្ងៃមួយតួចតានេះ, ប្រសិនតិត្រសារមានសមាជិកមធ្យោម ៤ នាក់ និង ជាមួយមានចំណូលដូចចាន់តូលបញ្ហាក់ខាងលើ ត្រូវសារនេះត្រូវការពេលវេលាភី ៥- ១៣ ឆ្នាំ ដើម្បីអាមេរិកជាបាន ។ តាមទិន្នន័យជាសកល, លើនៅថ្ងៃនេះមួយសំដែលឱ្យបានផ្សេបែងចុះចំណូលប្រចាំឆ្នាំ ដែលត្រូវបារោង «៣៨៥», ហើយប្រសិនបើចំណូលប្រចាំឆ្នាំទាបជាងផ្សេបែងចុះចំណូលប្រចាំឆ្នាំ នៅថ្ងៃនេះ នោះធ្វើឱ្យលទ្ធភាពទិញការនៃពីរបាក់ ។ ក្នុង

ការអនុវត្តជាក់ស្វែង, តែសន្លឹកថា ចំណូលទាំងអស់មិនត្រូវបានចំណាយលើលំនៅហោនលើសពី ៣០% ទេ ដោយត្រូវគឺបង្កើរកម្មិតពួកគេដែលមានភាពខ្សោយ ១ ដុំឡែង, ប្រជាជនទិក្រុងក្នុងពេញប្រមាណ ៩០% បើណាងាន ដែលមានលទ្ធភាពទិញពួកគេ បើប្រើប្រាស់បន្ទីបន្ទិងចំណូលដែលអាចរកបាន ។ តាមការរាយការណ៍ស្ថាន, ការធ្វើផ្តើមលើលំនៅហោនបច្ចុប្បន្ន កំពុងកែនកម្មិតម្រោគរករាយ បើនេះត្រូវនៅតែខ្លួនបៃត្រូវបានបង្កើរកម្មិតចំណូល ដែលប៉ះពាល់ដូចជាលទ្ធភាពទិញរបស់ប្រជាជន ។

៩. ស្ថាបីការពន្លកម្មសិទ្ធិ និង គណការពន្លសំណង់លំនៅបាន

យោងតាមការអង្គភាពសេដ្ឋកិច្ច - សង្គមនៃថ្ងៃទាំង ២០១៥, ប្រជាជនកម្ពុជាមានកម្មសិទ្ធិលើលំនៅបានជាតិ ៤៤,៤%, ចំណែកប្រជាជនជូលលើលំនៅបានមានតែ ៩,៦% បុរីណ្ឌាជៈ និង ៣,៥% ជាលំនៅបានស្ថាក់នៅផោយមិនបង់ត្រាក់យូរ ។ អគ្គាកម្មសិទ្ធិនេះ មានកម្រិតខ្ពស់ប្រចាំឆ្នាំ និងប្រចាំសប្តាហ៍ និង ពិភពលោក ។ យ៉ាងណាក់ផោយ, សុវត្ថិភាពនៃកម្មសិទ្ធិលើលំនៅបាននៅតែជាចំណោមសំខាន់មួយ ពិសេសនៅទីប្រជុំជន និង រាជធានីភ្នំពេញ ពីក្រោមប្រព័ន្ធកម្មសិទ្ធិនៃមានភាពសុទស្សាវ ហើយត្រូវលើនេះ ប្រកែលមិនទាន់ផ្ទះបាតាំងអំពីកម្មសិទ្ធិប្រកបផោយសុវត្ថិភាពនៅឡើយ ។

សម្រាប់ត្រួសរើមឱ្យយា នៅឆ្នាំ ២០១៥, លំនៅបានជាមធ្យមានទំហំប្រមាណ ៤៧,៥ ម៉ែត្រក្រឡាតា/ត្រូសរើមប្រមាណ ៩០,២ ម៉ែត្រក្រឡាតា/នាក់ និង មានចំណុចមនុស្សរើស្តីនឹង ៣,២ នាក់ ក្នុង ១ បន្ទប់ ។ តូលេខនេះ ប្រហាក់ប្រហែលនឹងប្រទេសក្នុងខាងត្បៃនៅទីសវគ្គឃ្លាំ ១៨៨០, បុន្ថែមឱ្យធ្វើឡើងឆ្នាំ ២០១០ ដោយភ្នាក់ស្រាវជ្រាវ នៅ សម្រាប់ត្រួសរើមប្រមាណទំហំ ៦៧,៥ ម៉ែត្រក្រឡាតា ឬ ២៥ ម៉ែត្រក្រឡាតា/នាក់ និង ១,៤ នាក់/បន្ទប់ ។ តូលេខនេះ បង្ហាញថា, នៅពេលដែលសេដ្ឋកិច្ចឯកចម្រិន និង មានចំណុចលកាត់តែអស់, ប្រជាដុំត្រូវការទំហំដែលភ្នាក់ស្រាវជ្រាវ នៅការតែងតាំង ។ ក្នុងរយៈពេលមួយទីសវគ្គឃ្លាផ្សេងៗ, ដែលមួយចំណុចសវគ្គឃ្លាបាន ៤០ ម៉ែត្រក្រឡាតា/ត្រូសរើមកម្ពុជាតានីរកការតែទូលាយ បើទេះបីចំណុចលីនិត្យបានសិតកិច្ចក្រឡាតាំ នៅទីបាបជាង ៤០ ម៉ែត្រក្រឡាតា/ត្រូសរើមបិរិយាណរហត់សល់ ៤១ % ។

គុណភាពនៃសំណង់លំនៅប៉ាន អាចធ្វើបញ្ចាំងតាមរយៈសមារសាងសង់ ដូចជាដំបូល, ជំពូក, និង និងកម្រាល ។ យោងតាមការអង់គ្គសង្គម- សេដ្ឋកិច្ច, ដំបូលលំនៅប៉ាន ៨៥,៥% ប្រើប្រាស់សមារអចិថ្តែយ៌, ជំពូកលំនៅប៉ាន ៤៥,៦% ធ្វើអំពីសមារិភ័យអចិថ្តែយ៌ និង សមារជាដែកកម្រាលនៃលំនៅប៉ាន ៧៥,៨% ធ្វើអំពីសម្រាមិនអចិថ្តែយ៌ ។ នៅក្នុងប៉ាន ៩៥,៣% មានផ្ទៀកកម្រាលធ្វើអំពីសម្រាមិនអចិថ្តែយ៌ ។ តូលេខនេះបញ្ជាក់ថាលំនៅប៉ាននៅទីក្រុងក្នុងពេញមានគុណភាពល្អប្រសើរ និង មានលក្ខណៈអចិថ្តែយ៌ ។ លើសពីនេះ, ប្រសិនបើប្រព័ន្ធដែវិកានឹងចូល ២០២៤ សម្រាប់សំណង់មានការកែលមួយជាប្រចិនតូចខ្សោយកត់សម្រាប់ ។ គុណភាពលំនៅប៉ាន គឺតាក់ពីនឹងសរិតភាពរបវន៍ ដែលចាំបាច់ត្រូវសេងរកដីលោកស្រាយរយៈពេលវិនិះ ។

#### ៩. គេហទោសរ និង ការពេកប់រៀងរាល់នាសម្ព័ន្ធសង្គម

លំនេរបានមានកំឡុងមរយុជិនត្រាន់តែដាចីជិត្រកូហុណ្ឌាប់នៅក្នុងបុរីនៃត្រួតពិនិត្យការសេវាកម្មបំផុត សំខាន់ៗ រម្យមាន ទីកសាង, ចនេអគិសនី, ហង់អនាម័យ និង ការតភាប់ទេវីនិងសេវាកម្មបំផុត, សុខភាព, សេវាសង្គម,

សេវាឌីកជាន និង សេវាសេដ្ឋកិច្ចចាំបាច់ផ្សេងៗទៀត ។ លំនៅថ្ងៃនៅកម្ពុជាដែលជាម៉ោង ២៤,៩% បុណ្យណាជ តភ្នាប់ជាល់ទៅនឹងប្រព័ន្ធឌីកស្តាតជាមិនប្រើបាន ដោយឡាតាំងនៅក្នុងពេលវេលាបានបង្ហាញអនាម៉ែយសមរម្យ, បុណ្យនឹងស្ថានភាពនេះមានការប្រយោលគួរឱ្យកត់សម្ងាត់ ហើយផ្សេងៗនៅក្នុងឆ្នាំ ២០០៨ ដែលមានប្រជាជនតែប្រមាណ ២៥% បុណ្យណាជ មានបង្ហាញអនាម៉ែយសមរម្យ ផ្សេងៗ ១១,៨% នៅឆ្នាំ ២០១៤ ។ សម្រាប់អគ្គិសនី, ត្រូសារ ១៦,៧% ទទួលបានការធ្វើតែជ្លួច និង ប្រហែល ២៣,៣% ប្រើប្រាស់អាណាព, លើកលែងតែទៅនឹងប្រុង ដែលត្រូសារស្ថីរំងអស់ទទួលបានចរន្តអគ្គិសនី ហើយផ្សេងៗឆ្នាំ ២០០៨ ត្រូសារកម្ពុជាដែល ១៥% បុណ្យណាជ មានអគ្គិសនីប្រើប្រាស់ ។

ត្រូសារដែលមានលំនៅថ្ងៃនៅតាមជាយក្រុង និង ឆ្នាយពីចិប្រជុំជន ជួយប្រទេសបញ្ហាប្រយោលទាំងអស់នេះជាងគេ ដោយសារក្នុងខាតហេដ្ឋារចនាសម្ព័ន្ធរវត្ថុ ។ ជាងនេះទៀត, ត្រូសារទាំងនេះ កំណើបជលវិបាកក្នុងការទទួលបានសេវាសង្គមកិច្ចផ្សេងៗ ដូចជា សេវាសុខភាពាល, សេវាអប់រំ និង សេវាផ្លូវតាមជងដែរ ។ ជាទូទៅ, សេវាទាំងនោះតែងតែប្រមូលដុំនៅនឹងប្រជុំជន ឬ ទីក្រុង ហើយមានវត្ថុមានពិចារិតនៅជាយក្រុង ដែលត្រូវឱ្យប្រជាជនត្រូវបាយការយក្រាក់កាស និង ពេលវេលាប្រើប្រាស់ ក្នុងការធ្វើដំណើរទៅទទួលយកសេវាទាំងនោះ ។

## យ. ការអភិវឌ្ឍន៍នៅថ្ងៃនៅក្នុងការធ្វើក្នុងពេលវេលា

ហើយផ្សេងៗប្រជុំជន កំណើនប្រជាជននៅនឹងប្រជុំជនមានអភ្លាស់ ដែលកម្ពស់ឆ្នាំ ២០១៤ បានកើនឡើងដល់ ៣០% នៃប្រជាជនសរុបផ្សេងៗប្រជុំជន ២៣,៣% នៅឆ្នាំ ២០០៨ និង ប្រមាណតែ ១៤,៨% នៅសរុបឆ្នាំ ១៩៩០ ។ សកម្មភាពនគរបាលធម្មក្រុងការប្រើប្រាស់ប្រជុំជន ៦០% កើនឡើងនៅជាយកដ្ឋាននឹងប្រជុំពេលវេលាប្រទេសក្នុងតំបន់ ដែលបានកើនឡើងពី ១១០ គីឡូម៉ែត្រក្រឡាតាំង ២០០០ រហូតដល់ ៦៨៨ គីឡូម៉ែត្រក្រឡាតាំង ២០១៤ ។ ទន្លឹមនេះ, ការអភិវឌ្ឍន៍គរបាលធម្មក្នុងលោក្បែនលើក្រុងបែបនេះ បានបង្ហាញដែលវិបាកជាប្រើប្រាស់ ដូចជា ការកកលុះចារចរណ៍ និង ការធ្វើដំណើរ, ហិសាន និង ការសំនេះ, ក្នុងការប្រើបានបង្ហាញដែលវិបាកជាប្រើប្រាស់ និង សេវាកំណើនភាពនឹងប្រុង ។

ការអភិវឌ្ឍន៍នៅថ្ងៃនៅនឹងប្រជុំជន និង ការធ្វើក្នុងពេលវេលាប្រទេសក្នុងតំបន់ ជាកំណើន, នៅក្នុងប្រជុំជន ចាប់ពីឆ្នាំ ១៩៩០ មក ប្រជាជនប្រហែល ២២ ពាល់ គ្រប់ប្រជាជនប្រហែល ២០០ ត្រូសារត្រូវបានធ្វើសំបុរាណលំនៅដោយសារមួលហេតុផ្សេងៗគ្នា ជាបិសស ដែលប៉ះពាល់នៅតម្លៃមួលដុំនៅក្នុងអភិវឌ្ឍន៍ និង នគរបាលធម្មក្នុងការអង្គភាព នៅឆ្នាំ ២០១៣, នៅនឹងប្រជុំពេលវេលាប្រទេសក្នុងតំបន់ជាង ៣៨០ កន្លែង ដែលមានប្រជាជនត្រូវក្រិកក្រាតាង ៣៨ ០០០ ត្រូសារកំពុងស្ថាក់នៅ ហើយមានប្រយោលមួលដុំនៅក្នុងអភិវឌ្ឍន៍ និង នគរបាលធម្មក្នុងការអង្គភាព នៅឆ្នាំ ២០១៤ ។

ប្រជាជនក្រុងប្រជុំជន និង ទីប្រជុំជន កំពុងសំនេះនៅក្នុងប្រព័ន្ធបានមានសភាគចង្វែត ដែលប៉ះពាល់ដល់សុខមាលភាព និង ជលិតភាព ជាបិសស កម្មករការតែង, កម្មករសំណង់ និង អាជីវករត្រូចតាម ។

តាមការស្រាវជ្រាវ, លំនៅថ្ងៃដែលមានពេលមានពេលមួយបន្ទូប់ មានរហូតដល់ ៣៧,៩% និង បន្ទូប់ពី ប្រហែល ៣៥,៥% ខណៈ: គ្រឿងរបៀបដាក់កណ្តាលរស់នៅក្នុងផ្ទះក្នុងក្រឡាចុះដែលមានទំហំដំផើ ៥៦ ម៉ែត្រក្រឡាច តីក្រាមកម្រិត មធ្យម ១០,៧ ម៉ែត្រក្រឡាច ។ ក្នុងនេះ, គុណភាពលំនៅថ្ងៃ តីជាបញ្ហាប្រឈមចម្លាស់ សម្រាប់គ្រឿងរបៀបមាន ចំណូលទាប និង មធ្យម ក្នុងរដ្ឋធានីភ្នំពេញ ដែលសំណង់លំនៅថ្ងៃប្រហែលជា ២០% មានលក្ខណៈមិនវិនិម័យ ឬ បណ្តុះអាសន្ន ប្រាមទាំងមានសភាពប្រុខច្រោម និង មិនសមរម្យ, ប្រឈមភាពគ្មានអនាម៉ែយ និង អសន្និសុខ ក៏ដែលបានសេវាសាធារណៈជាមូលដ្ឋានគ្រប់គ្រាន់ ។

**ខេត្តកែវិតី-** ការសិក្សា និង រៀបចំបង្កើតកុងរយៈពេលវេដខាន់មុខ នូវ«កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍលំនៅថ្ងៃនៅក្នុងឈ្មោះមួយ» ដែលនឹងភ្លាយជាដែងកម្មួយនៃប្រព័ន្ធសាស្ត្រុខសង្គម និង ជាខ្លួនឯករាជ្យគោលនយោបាយសម្រាប់តាំងក្រោមការអនុវត្តយទសាស្ត្រអភិវឌ្ឍន៍ប្រចែល កុងអនាកតវេដភ្លាយ ។

### ၃.၁. နောက်ဖို့မှတ်ဆေးရန် လိပ် နောက်ပေါ်

«ເຕາລະເຍາຕາຍດູກກິຕາອກການເລີກທີ່ກົດ ສືບ ກາຮເຫຼືກກຸງວິທີຜົກສົມງາບໍ່ກາມເກີໄສຢູ່ບໍ່ເອົາເປົ້າ  
ກ່ຽວຂ້ອງມານເຕາລະບໍ່ແນວຜູ້ຕໍ່ຜູ້ຜ່ານລໍ່ເອົາເປົ້າຄື່ງສະຍາມ ເພີ້ງຢູ່ມະນີໄດ້ກເລີກກຸງສົມງາບໍ່ເກີໄສ  
ເສັ້ນຕີ້ງໆໃຫ້ມານເຕາລະບໍ່ແນວຜູ້ຕໍ່ຜູ້ຜ່ານ ຜົກສົມງາບໍ່ກ່ຽວຂ້ອງມານເລີກທີ່ກົດ ສືບ ມະນີ  
ກຸງບົກກາຣັດ໌ໂຄກກີກຕະເມືອນ ເສັ້ນຕີ້ງໆໃຫ້ມານເຕາລະບໍ່ແນວຜູ້ຕໍ່ຜູ້ຜ່ານ ປົກສົມງາບໍ່ກ່ຽວຂ້ອງມານເລີກທີ່ກົດ

<sup>1</sup> «ជោលទិន្នន័យបាយជាតិស្ថិភីលីនេថាំទៅ» ចាន់ទួលការអេក្រាវតិតិតណ្ឌរៀងមន្ត្រី ក្នុងសម្បូរដីពេញអង់ នាទី ០៩ ខែ ឧសភា ឆ្នាំ ២០១៤ ។

ការគាំទ្រដល់ការអភិវឌ្ឍនឹសយុស្សហកម្ម, ម៉ាងតាមរយៈការអភិវឌ្ឍនេត្តុបនិយកម្ម និង សំណង់លំនៅថ្ងៃ  
ដោយផ្សារភ្នាប់នឹងហេដ្ឋារចនាសម្ព័ន្ធដែលទ្វានឈុស្សហកម្មសំខាន់ៗ ដែលកំពុងតើវិវឌីជាលំដាប់, និង ម៉ាងឡើត  
តាមរយៈការលើកកម្មស់សន្តិសុខលំនៅថ្ងៃ និង សិរភាពការដោយ ដែលនឹងរួមចំណោកដល់ការលើកកម្មស់សិរភាព  
និង ភាពសុខដុម្លៃទីផ្សារការដោយ ប្រមូលដំណឹងលិតភាពការដោយរបស់កម្ពុករ- និយោជិត ។ តាមរយៈនេះ, និយោជិត  
នឹងមានការទទួលខុសត្រូវខ្លះថែរាយការដោយ និង ឯតខ្លួនក្នុងការដោយនឹងបង្កើលោកស្រី ថ្មីពីពុំដ្ឋាន, ចំណោកនិយោជិត  
នឹងមានលទ្ធការគាំទ្រដល់កម្មវិធីអភិវឌ្ឍលំនៅថ្ងៃ ដែលជាការក្នុងការដោយនាសុខមានការកម្ពុករ-  
និយោជិត ។ ម៉ាងវិញឡើត, គោលនយោបាយនេះមានគោលបំណងជីវិតការបង្កើតស្របតាមបន្ទីរបែងចាយលំនៅថ្ងៃ  
ផ្លូវបណ្តុម ដើម្បីច្រឡើងសកម្មភាពសាខ់សង្គមលំនៅថ្ងៃ និង សិរភាពឱ្យផ្សារអចលនត្រព្យជាមួយដឹងដោរ ។

នៅក្នុងចក្ខុវិស័យនៃខ្សោយ, គោលនយោបាយនេះនឹងភ្លាយជាមុនករណីដែលមានសារ៖ សំខាន់ៗ កងការតាំង ដល់ចក្ខុវិស័យកម្មជាអ្នកប្រជាធិបតេយ្យ និង ២០៤០ ដែលផ្តល់បញ្ជីអំពីការបង្កើរបស់រដ្ឋបានកិច្ចាល ចំពោះសុខមានភាព របស់ប្រជាធិបតេយ្យ តាមរយៈការធានាទូសិទ្ធិទួលបានលុំនៅថ្ងៃសម្រេច ដោយចាត់ទុកជាបុណ្យលក្ខខណ្ឌចម្លោះ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចិរភាព និង បរិយាប័ណ្ណ ។

ដើម្បីសម្រេចនូវគោលបំណងខាងលើ «តោលទេរាបាយស្ថិភីធានការយើកទីកិច្ច និង ការបញ្ជីកកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍន៍ទេរាបាយស្ថិភី» បានកំណត់នៃគោលដោជាក់លាក់បន្ទីជា ដូចខាងក្រោម៖

**(ទី១) - ចូលរួមចំណោកអល់ការទទួលបានលំនៅខេត្តសមរម្យ សម្រាប់ក្រុមគ្រឿងរាជដែលមានចំណុលៗទាំងនេះ**  
**និង មធ្យម តាមរយៈការរួមចំណោករាជធានីភ្នំពេញ ដែលកំពុងរៀសទៅទីប្រជុំជន (រាជធានី និង ទីក្រុង) ជាផីស់ស ក្នុងតំបន់ដែលមានការដើរឡើងដោយក្រុមគ្រឿងរាជដែលមានចំណុលៗទាំងនេះ សេវាកម្ម អាជមានលទ្ធភាពត្រប់ត្រាន់ក្នុងការទទួលបានលំនៅខេត្តសមរម្យ ទាំងគុណភាព និង ថ្វី, ឧណា:ដែលនឹងការទិញ្ញារផ្លូវតែងដីលំនៅខេត្តបច្ចុប្បន្ន នៅបន្ទាត់សេវាក្រុមគ្រឿងរាជដែលមានចំណុលៗទាំងនេះ, ថ្មី ចំណុលៗសំខាន់នៅក្នុងក្រុមគ្រឿងរាជដែលមានចំណុលៗទាំងនេះ, និង ទំហំអាជស្ឋាក់នៅបាន, ចំណោកផ្លូវសមរម្យ សំដោអនុសាស្ត្រនៃការដែលមានជាសុខភាព, អនាម៉យ និង ទំនួរដែលមានចំណុលៗទាំងនេះ, ចំណោកផ្លូវសមរម្យ សំដោអនុសាស្ត្រនៃការកំណត់ថ្វី និង និត្តវិធីនៃការបង្កើរលោកសម្រេច ដែលចំណាយលើការទិញ្ញារ លំនៅខេត្ត ការផ្តល់ក្នុង មិនប៉ះតាមប័ណ្ណចុងក្រោមដែលមានការបិរញ្ញាឯក្នុងបស់ក្រុមគ្រឿងរាជដែលមានចំណុលៗទាំងនេះ: រួមមាន ចំណាយលើការសិក្សាបស់ក្នុងថ្វី, ចំណាយលើមហាត្រារ និង ការចំនាំសំខាន់ភាព ។**

**(ធន)- ក្រឹងគុណភាពលំនៅបាន** តាមរយៈការគាំទ្រដល់ត្រូសារដែលមានចំណុលទាប និង មធ្យម ឱ្យមានលទ្ធភាពអាចកែកលម្អិតគុណភាពលំនៅបានប្រសើរជាងមុន ឬ មានលទ្ធភាពរហូតដល់ការប្រឡប់នៅបានដែលមានចំណុលទាប និង ជាសំខាន់ភាពប្រសើរជាងមុន ។

**(ទី៤) - បង្កើនការទួលបានអភិវឌ្ឍន៍ តាមរយៈការគោរពប្រចាំឆ្នាំ ដូចជា ទីកន្លែត, អគ្គិសនិ, សេវាឌីកជញ្ជូន, សេវាសង្គម និង សេវាចំណែចនាទា ។**

វិធានការលើកទីកច្ចាស់ ដែលនឹងត្រូវអនុវត្តកង់ពេលចំពោះមុខ ក្នុងជំហានទី ១ នេះ នឹងធ្វើតាមលើករ-  
ធម្មរមរបសវិសំយេងកដនកុងការផ្តល់លើនៅថ្ងៃបានតម្លៃសមរម្យ ដែលជាដំហានសាកល្បងដែលមានសម្រាប់  
ការអនុវត្តគោលនយោបាយ និង ស្ថាប័ននិយកមួនកម្មវិធីជាតិស្តីពីលើនៅថ្ងៃបាន ។ ស្របតាមគោលនយោបាយ  
ភាពជាដែកឲ្យរដ្ឋ និង ឯកជន រាជរដ្ឋាភិបាលឆ្លាប់បានអនុវត្តយន្តការភាពជាដែកឲ្យរដ្ឋ និង ឯកជន ក្នុងការអភិវឌ្ឍ  
ហេត្តូរបេទនាសម្រាប់ដីកិច្ច និង វិសំយអគ្គិសនិ ជាផើម ។ ក្នុងវិសំយអចលនទ្រព្យ, ភាពជាដែកឲ្យរដ្ឋនេះឆ្លាប់ត្រូវបាន  
អនុវត្តចំពោះគម្រោងសំណង់អគារ ដែលជាសំណង់ដំសម្រាប់ក្នុមិយារ៉ា ដោយផ្តល់ការលើកទីកច្ចាស់ដែក  
សារពើពីរ និង មិនមែនសារពើពីរ ។

លើមួលដ្ឋាននេះ, រាជរដ្ឋាភិបាលនឹងប្រើប្រាស់យន្តការភាពជាដែក្ចូនដូច និង ឯកជន ជាមួលដ្ឋានផ្តល់ការលើកទីកិត្តិផលបំផ្តោះអភិវឌ្ឍន៍លើនៅថ្ងៃនេះ សម្រាប់គ្រប់គ្រាល់ម៉ោងណូលទាប និង មធ្យម តាមទម្រង់ ៣ ជាសំខាន់ រូមមាន  $\div$  ទី១- អនុវត្ត និង ត្រួតពេញដោយឯកជនទាំងស្រុង, ទី២- រាជជាដែក្ចូនដូច និង ឯកជន, និង ទី៣- រាជជាដែក្ចូន, ឯកជន និង សហគមន៍ ឬ ផ្ទៀងផ្ទាត់អភិវឌ្ឍន៍ផ្លូវការ ។ ក្នុងនេះ, វិធានការគោលនយោបាយ នេះ គឺត្រូវជាបិសសដល់ ឱ្យរាជនឹងឈរទីបីនឹងចូលទិន្នន័យរាជរដ្ឋាភិបាលទាំងក្នុង និង ប្រកាស, ក្នុករក្សាងវិស័យ ឧស្សាហកម្ម, អ្នកប្រកបដ្ឋានកិច្ចខ្លួនទូទៅ និង មន្ត្រីការការទាំងអស់នៃឈរកំណុងមន្ទីរកំណើនយុវវត្ថុ ។ ការផ្តល់ការលើកទីកិត្តិនេះមិនសំដែរដល់ការអភិវឌ្ឍន៍លើនៅថ្ងៃនេះសង្គមកិច្ចសម្រាប់ប្រជាពលរដ្ឋក្រិកក្រោន់ទេ ដែលកិច្ចការនេះ និង ត្រូវរៀបចំស្រាយដោយយន្តការដោយឡើងឡើងឡើត ក្នុងពេលខាងមុខ ។

ផ្នែក គម្រោងអភិវឌ្ឍន៍លំនៅបានទាំង ដែលមានគុណភាពខ្ពស់ត្រូវបានគ្រប់គ្រង់ និងត្រូវអនុវត្តសាកល្បងក្រោមរូបភាពជាដែកជាមួយរាជរដ្ឋាភិបាល ស្របទេតាមធនកសារគោលនយោបាយស្ថិករាជរដ្ឋាភិបាលយុទ្ធសាស្ត្រការភាពជាដែកជាដែក និង ឯកជន សម្រាប់គ្រប់គ្រង់គម្រោងវិនិយោគសារណ៍: ២០១៩- ២០២០ ។ លទ្ធផលនៃការអនុវត្តសាកល្បងនេះ នឹងត្រូវបានដកស្របដៃចំណុចនៃសម្រាប់កែលមួយនូវការអនុវត្តភាពជាដែកជាដែក និង ឯកជន ដែលនឹងឈានឈល់ការអនុវត្តន៍ឡើង និង មានប្រសិទ្ធភាពជាងមុន ក្នុងក្របខណ្ឌនៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍន៍លំនៅបានតម្លៃសមរម្យ ក្នុងរយៈពេលនៃដោយមួន ដែលគ្របានបង្កើតឡើងដោយការបង្កើត ២ បន្ទាប់ឡើត ។

## ក. និត្តវិធីអនរដ្ឋានការលើកទីកច្ចុះ

ក្នុងក្របខណ្ឌនេះ, វិធានការលើកទីកច្ចូលត្រូវបានអនុវត្តដើរកលើសំណើតម្រោងជាក់ស្ថិត ដោយកំណត់  
នូវយន្តការសេវីសំរាប់, យន្តការសម្រេចចិត្ត និង យន្តការតាមដានអនុវត្តច្បាស់លាស់ ព្រមទាំងគោលការណ៍ណែនាំ  
អំពីលក្ខខណ្ឌវិនិច្ឆ័យ និង តារាងវិធានការលើកទីកច្ចូល ។ ការផ្តល់ការលើកទីកច្ចូលជាក់ស្ថិត ត្រូវសម្រេចដោយ  
ដើរកលើនិត្តិវិធី និង គោលការណ៍ណែនាំស្តីពីការលើកទីកច្ចូល ឡើតាមដំណាក់កាលនឹមួយា នៃការអនុវត្តកម្រោង  
ដូចតទៅ ។ ទី១- ការជាក់សំណើតម្រោងអភិវឌ្ឍន៍លំនៅថ្ងៃទីមេដីសមរម្យ, ទី២- ការពិនិត្យរាយការណ៍មេដីកម្រោង,  
ទី៣- ការតាមដាន និង ត្រួតពិនិត្យការអនុវត្តកម្រោង រួមមាន តាមដានការសាងសង់, តាមដានការលក់ ឬ ជូន,  
បិទបញ្ញប់តម្រោង ឬ ដ្រោនបញ្ញ និង តាមដានក្រោយការបិទបញ្ញប់តម្រោង ។ សេចក្តីលម្អិតអំពីនិត្តិវិធី និង  
គោលការណ៍ណែនាំស្តីពីការលើកទីកច្ចូល មានចំនួនក្នុងលេខចិត្តណែនាំលើការអនុវត្តស្តីពីការអភិវឌ្ឍន៍លំនៅថ្ងៃទី  
មេដីសមរម្យ ដែលជាងកសារដាច់ដោយខ្សោយកសម្រាប់ការអនុវត្ត ។

ទី១) - ការដាក់សំណើនឹងក្រុមអភិវឌ្ឍន៍លើនៅថ្ងៃទី២០តុលា៖

សំណើនឹងស្ថានភាពនៃតម្រូវការ ត្រូវបំពេញលក្ខណៈជាគាលការណ៍មួយចំនួន ដូចតទៅទៅ ទី១- តំបន់អភិវឌ្ឍន៍  
ផែលមានលំនៅខោលីយ៉ានីតិច ៩០០ ឯកតា ដោយអនុលោមតាមបទផ្ទានអប្បបរមានៃលំនៅខោលីតម្លៃសមរម្យ,  
ទី២- មានទីតាំងក្នុងរដ្ឋបាល ២០ គិត្យូម៉ែត្រនៃរាជធានីភ្នំពេញ/ក្រុង, ថ្វូលំនៅខោលីក្នុងមួយឯកតានៅថ្ងៃទេះ ៩,៥ មឺនឯកតា និង  
អាមេរិក ឡើដល់ ៣ មឺនឯកតា និងអាមេរិក ឬ ទាបជាងនេះ, ទី៣- មានការចូលរួមពាក់ព័ន្ធដីស្តាប់នហិរញ្ញវត្ថុ ដោយ  
ផ្សាយរាជ្យប់ជាមួយកម្មិតិសាធារណន៍លំនៅខោលីក្នុងអគ្គារការប្រាក់ទាបសមរម្យ, ទី៤- ប្រើប្រាស់ទំហំដីយ៉ាងច្រើនបំផុត  
ពេល ១០% នៃដីយ៉ាងច្រើនបំផុតតម្រូវការសម្រាប់សាងសង់លំនៅខោលី, ទី៥- មានទិន្នន័យបន្ទាន់សំណង់សហគមន៍ និង រក្សា  
នូវលម្អិតបែកតង និង ទី៦- មានរបាយការណ៍បច្ចុប្បន្ននៃការរាយតម្លៃហេតុប៉ះពាល់បរិស្ថាន និង សង្គម ។ លក្ខណៈជាប្រព័ន្ធឌីតិច  
លម្អិតផ្សេងៗឡើត មានចែងក្នុងសេចក្តីណែនាំបើករអនុវត្តតិការអភិវឌ្ឍន៍ ។ បើសពីនេះ,  
លក្ខណៈជាប្រព័ន្ធឌីតិច នឹងជាកម្មវត្ថុនៃការកែសម្រេចជាប្រព័ន្ធផាល់ ៣ ឆ្នាំម៉ោង ព្រមទាំងប្រើប្រាស់អាស៊ែយលើទីកន្លែង  
និង សាន្តភាពសេដ្ឋកិចចាត់កែសង ។

បន្ទាប់ពីទទួលបានការអនុម័តយល់ព្រមលើសំណើនិស្សនាទាននេះ ដោយគណៈកម្មាធិការទទួលបន្ទិកដ្ឋានការលើកទីកច្ចាស់ ដែលការណើនីវត្ថុរក្សាប្រជាពលមិត ដែលរម្យមាន គំនូសប្បីសាងសង់ និង រចនាបទមិត ការប្រាក់ស្ថានមខចំណាយលមិត រមទាំង មខសពាក្យចំណាយលើពន្លឺ- អាករដ្ឋូង។ ដែលជាកម្មវិធីនៃការលើកលែង និង

អនុគ្រោះ, ដែនការសាងសង់ និង អាណីរកម្ម រមទាំង ដែនការហិរញ្ញប្បទាន, ដែនការលក់លំនៅថានតែម្លសមរម្យ រមទាំង លក្ខខណ្ឌ និង និតិវិធីដ្ឋីសិសអតិថិជនគោលដៅ, គ្រឿងធម្មសន្តាលក់/ជួល, និង យន្តការរោះស្រាយ វិវាទ ។ល។

សំណើសុករបៀកទិត្តិសម្រាប់គម្រោងអភិវឌ្ឍលំនៅថ្ងៃនេះមរយៈ អាមេរិកឱ្យដោយវិស័យនឹងការការណែនាំ (ក្រុមហ៊ុន ឬ សហគ្រាស), ឬ វិស័យនឹងការជនការជាតិដែលជាមួយដែលអនុរាជាតិ, សហគមន៍, អង្គភាពមិនមែនរដ្ឋាភិបាល ដែលមានគោលដៅមួយទូទៅដី, ដែលអភិវឌ្ឍន៍ដូរការ ព្រមទាំងស្ថាបនីបិរញ្ញវត្ថុ ។ ក្នុងគោលបំណងអាជីវិសិស្សក្រុមហ៊ុននិងយោតដែលមានសមត្ថភាពត្រួលបារិញ និង មានការទទួលខុសត្រូវសង្គមខ្ពស់, វិស័យនឹងការជនត្រូវមានលក្ខណៈសម្រាតិអប្បបរមា ដូចជា ត្រូវជាក្រុមហ៊ុនជាតិ និង អនុរាជាតិដែលមានបទពិសោធន៍ក្នុងវិស័យសំណង់យ៉ាងតិច ៩០ ឆ្នាំ, ក្រុមហ៊ុនមានបទពិសោធន៍អភិវឌ្ឍលំនៅថ្ងៃ និង ក្រុមហ៊ុនមានបំណងដូចតីដែលលើនៅ ឬ កំឡើងស្ថាក់នៅសម្រាប់កម្មករនិយោជិត, ក្រុមហ៊ុនមានធនធានបិរញ្ញវត្ថុ និង ធនធានមនុស្សត្រួលបារិញ ដើម្បីជាតាមីនុវត្តរភាពរបស់គម្រោង, ផ្ទាប់មានប្រតិបត្តិក្នុងកិច្ចសហការជាមួយស្ថាបនីរដ្ឋ, មានការទទួលខុសត្រូវសង្គមខ្ពស់ ជាតិសេស មានបទពិសោធន៍ការដោយជាមួយសហគមន៍ និង មិនជាប់ឈ្មោះក្នុងបញ្ជីខ្លួនបែងចែករបស់អាជ្ញាធរមានសមត្ថភិបាលមួយ ។ រដ្ឋាភិបាលផ្តល់អាជីវការទូទៅ ចំពោះគម្រោងអភិវឌ្ឍន៍លំនៅថ្ងៃ ដែលទាក់ទាញការវិនិយោត្តជាតុលាក់ពីបរិះស ដើម្បីព្រើងគុណភាព និង ប្រសិទ្ធភាពនៃការដើរដីដូចជាលើនៅ និង មធ្យម ។

បន្ទីមលើនេះ, សំណើនៃតម្រូវការអភិវឌ្ឍន៍លំនៅថ្ងៃខែនេតម្លៃសមរម្យ ត្រូវភ្នាប់នូវដែនការគ្រប់គ្រងសហ-  
តម្ល៺ ដោយមានកិច្ចសហគ្រប់ភីការពីអាជ្ញាធម៌លដ្ឋាន ។ ការគ្រប់គ្រងសហតម្ល៺ត្រូវមានដែនការផែទាំងនៅ-  
ម៉ែយ, ការរៀបចំសណ្ឌាប់ច្នាប់សាធារណៈ; ការគ្រប់គ្រងរដ្ឋបាលមួលដ្ឋាន និង សនិសុខ, ការកសាងទំនាក់ទំនង  
កងសហតម្ល៺, បទបញ្ជាផ្ទៃក្នុងនៃការស្ថាក់នៅក្នុងអគារសហកម្មសិទ្ធិជាជីម ។ សំណើនៃតម្រូវការត្រូវបានបង-  
ជាម្មាយ ការរៀបចំតម្លៃហានិភ័យនៃការអនុវត្តតុកប្រាស ដោយមានកំណត់ដែនទទួលខុសត្រូវរបស់ភាគីពាក់ព័ន្ធ  
ទាំងអស់ និង រលេខិត្យយើងឱ្យមានភីបំណុលយច្ចារេក្តុបសរវ្ភេ, វិស៊យធនកជន និង សាធារណជន ។ ចំណុចលម្អិតនៃ  
តម្រូវការគ្រប់គ្រងសហតម្ល៺ ដោយលាយរលើគោលការណ៍យុត្តិធមិ និង សមធិ ត្រូវរក្សាទាននូវភាពប្រក្សតប្រើដៃនឹង និង ការ-  
ទាក់ទងពីសំយុទ្ធកជន និង ត្រូវដាក់បញ្ហាលសមាសធានា នៅក្នុងកិច្ចប្រាមប្រព័ន្ធដែនការអនុវត្តតុកប្រាស ។

ទី២) - ការរៀបចំពិនិត្យរាយព័ម្ពជរាង

សំណើនៅព្រៃនអភិវឌ្ឍន៍លំនៅបានតែមួសមរម្យទាំងអស់ ត្រូវពិនិត្យដោយគណៈកម្មាធិការអនុវត្តក្រសួងផែលមានក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាប្រធាន ព្រមទាំងការចូលរួមពីក្រសួងព្រៀបចំដែនដី នគរបនិយកម្ម និងសំណង់ ដើម្បីស្វើយោបល់ស្តីការសម្រេចពីប្រមុខភាពរដ្ឋាភិបាល ។ បើទីនេះ រាជរដ្ឋាភិបាលអាចពិនិត្យលទ្ធផាត់លិខិតសម្រេចដូចគណៈកម្មាធិការ ដើម្បីបើទីនេះគ្រប់គ្រង និង ព្រមទាំងអនុវត្តជាក់ស្សែង ។ ត្រូវប់សំណើនៅព្រៃនក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង មន្ទីរដ្ឋីនក្រសួងព្រៀបចំដែនដី នគរបនិយកម្ម និង សំណង់ ។ ត្រូវដើរស្វើដែនក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ទទួលបន្ទុកពិនិត្យ និង ផ្តល់មតិលើការលើកលែង ឬ បន្ទរបនុយពន្លេ-អាករ និងការសម្រេចចិត្តលើការសាងសង់ហេដ្ឋារមនាសម្បទល់សាងរណៈ: តាក់ពីទូ ផ្ទុចជា ការតភ្តាប់បណ្តាញអគ្គិសនិ, ទិកស្សាត និង ប្រព័ន្ធលួយ, រួមទាំង ការផ្តល់យោបល់លើដែនការអាជីវកម្ម និង ទិន្នន័យបិរញ្ញវត្ថុទាំងមួលនៃគ្រប់គ្រង ក៏ដូចជាការកំណត់ក្រមគោលដៅផែលមានសិទ្ធិពិនិត្យលំនៅបានពីព្រៃន ដោយសហការជាមយសាប់នៃតាក់ពីនានា ដោយសារតម្លៃ និង ការបង្កើតរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដើម្បីស្វើយោបល់ស្តីការសម្រេចពីប្រមុខភាពរដ្ឋាភិបាល ។

ពិសេស ក្រសួងរៀបចំដែនដី នគរបាលិយកម្ម និង សំណង់ ។ ក្រសួងរៀបចំដែនដី នគរបាលិយកម្ម និង សំណង់ ទទួល  
ខុសត្រូវពីនិត្យប្រើប្រាស់ភាពបច្ចេកទេសនៃតម្លៃ, អនុលោមភាពទេនឹងគោលការណ៍ដែនាំ, ការពិនិត្យលើ  
លក្ខណៈសម្រួលតិចក្នុងប្រព័ន្ធនិង ការសម្រេចប្រើការសម្រេចនិតិវិធីនៃការសាងសង់ ជាផើម ដោយមានការចូលរួមពី  
ស្ថាប័នពាក់ព័ន្ធ រមទាំង ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។

(ទី៣) - ការតាមដាន និង គ្រប់ពិនិត្យការអនុវត្តព្រម

## - ការតាមដានការសាងសង'

គ្រប់សំណង់ទាំងអស់នៃគម្រោងអភិវឌ្ឍន៍លំនៅថាមពេលដែលមានការបញ្ជាក់នៅក្នុងបច្ចេកទេស និង បញ្ហាប់ការសាយសង់ ដោយក្រុមការងារបច្ចេកទេសនៃក្រសួងរៀបចំដែនដឹក នគរបាលនិយកមួយ និងសំណង់ ដោយផ្តើកលើគម្រោងលម្អិតដែលបានអនុម័ត និង គោលការណ៍ណែនាំ ។ របាយការណ៍តាមដានការសាយសង់ត្រូវបានបញ្ជាក់នៅក្នុងបច្ចេកទេសប្រចាំឆ្នាំ និងក្នុងការបញ្ជាក់នៅក្នុងបច្ចេកទេសប្រចាំខែ ការរៀបចំការងារបច្ចេកទេស និងការបញ្ជាក់នៅក្នុងបច្ចេកទេសប្រចាំខែ និងការបញ្ជាក់នៅក្នុងបច្ចេកទេសប្រចាំឆ្នាំ ។

វិសាលភាពនៃការតាមដានសំណង់រមបញ្ហាលើផែនដែរ នូវការរចនាថ្មីដែលជាដែកនាំទៅក្នុងក្រុងក្រោមប្រព័ន្ធឌីជីថល (Landscape), លម្អិតប្រជាស់ និង សំណង់បាក់ពីនូវទំនួរជាមួយ ក្នុងវិសាលភាពរបស់ខ្លួន ដែលបានអនុម័ត ។ លើសពីនេះ របាយការណ៍តាមដានត្រួវបញ្ចូលនូវវឌ្ឍនភាពនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដែលវិនិយោគដោយរដ្ឋិត ។

## - ការតាមដានការលក់ ឬ ជីវិត

គ្រប់គម្រោងអភិវឌ្ឍន៍លំនៅថ្ងៃខែតុលាតីមួយសមេរោច្បាសកិច្ចសន្យាលក់ ឬ ជូលលំនៅថ្ងៃខែ ដែលតម្លៃទិន្នន័យ ការពិនិត្យ ឬ អ្នកធ្វើល ត្រូវចុះហត្ថលេខា ។ នៅក្នុងកិច្ចសន្យា ត្រូវមានលក្ខខណ្ឌអំពីឯកតាលំនៅថ្ងៃខែដែលបាន ទិញ ឬ ជូល, ការត្រួតពិនិត្យផ្ទុកហិរញ្ញវត្ថុ, កម្មសិទ្ធិភាព, ការទទួលខុសត្រូវរបស់អ្នកលក់ និង អ្នកទិញ ឬ ជូល, ការរំលែកពិនិត្យសន្យា, សិទ្ធិ និង ការត្រួតពិនិត្យរបស់អ្នកទិញ ឬ អ្នកជូល ។លើស សេចក្តីប្រាកដនៃកិច្ចសន្យានេះ ត្រូវអនុម័ត ជាមុន ដោយក្រុមការងារចម្លៃ និងគណៈកម្មាធិការអនុរក្សានេះ មុនពេលកិច្ចសន្យាត្រូវបានចុះហត្ថលេខាដោយ ភាគីទាំងពីរ ។

គណៈកម្មាធិការអនុរក្សាស ត្រូវរៀបចំយន្តការទទួលពាក្យបណ្តឹង ដើម្បីចិត្តភាពការដោះស្រាយបន្ទុកឃុំយែង នៅក្នុងរក្សាលម៉ោង និងការរៀបចំការងារជាមួយ ហើយការលក់ផ្ទុនគ្រូសារគោលដៅត្រូវអនុវត្តតាមគោលការណ៍ និង ផ្ទុកតាមលក្ខណៈរឿងចិត្តយុទ្ធសាស្ត្រ និងការងារដោះស្រាយរវាងគ្រូសារ និងក្រុមការងារចម្លោះស្ថាប័នទាំងពីរ និង ក្រុមហ៊ុនកំណត់ ហើយរឿងនីងត្រូវបានដោះស្រាយតាមលំដាប់លំដោយ ចាប់តាំងពីកម្រិតសម្របសម្រាប់បញ្ជីតុលាការ ដែលជាផ្លូវការ ចុងក្រោយ ។

### **- ការបិទបញ្ហាប័ត្រយោង និង ការតាមដានរបាយបញ្ហាប័ត្រយោង**

បញ្ហាប័ត្រយោងសាងសង់ និង ការលក់ត្រូវបានចប់សម្រាប់ត្រូវបានបិទបញ្ហាប័ត្រយោង និង រំលែកតាតំង្វើកិច្ចទាំងអស់ ដែលបានការងារ និងការបិទបញ្ហាប័ត្រយោងនៅត្រូវបានដោះស្រាយ និង បិទផ្តើវតាមផ្តើមច្បាប់ ។ ការបិទបញ្ហាប័ត្រយោងតីជាបង្កើនចំណេះដឹង សមិទ្ធកម្មចុងក្រោយ ក្នុងការអនុវត្តតាមយោង ។ ចំពោះក្រុមហ៊ុន ឬ សហក្រុមហ៊ុនទាំងឡាយណា ដែលសហការអនុវត្តតាមយោងរហូតដល់ដំណាក់កាលចុងក្រោយ និង បញ្ហាប័ត្រយោងប្រកបដោយជាតិយោង ក្រុមហ៊ុន ឬ សហក្រុមហ៊ុនទាំងឡាយនៅត្រូវបានបិទបញ្ហាប័ត្រយោងចុងក្រោយ និង សំណាត់ ត្រូវបន្ទាយកិច្ចទុកដាក់លើការស្នើផ្តើមកម្មសិទ្ធិ ហើយកាលប័ណ្ណកម្មសិទ្ធិទាំងអស់នៅក្រោយបញ្ហាប័ត្រយោងត្រូវដោប់កាតំង្វើកិច្ចនៃរបៀបនៃការងារ ។ ការតាមដានរបាយនេះ ត្រូវចងក្រងដែលដោន្លែបចំពិសេសទូទៅ សម្រាប់ការអនុវត្តលើករបាយនេះ ក្នុងនោះ រួចទាំងមកពិយាយបល់បែងសំគាល់តានទិញ ឬ ជូលលំនោចាន ។

### **៩. ការរៀបចំយន្តការណ្ឌាប័នសម្រាប់អនុវត្តវាយការណ៍កិច្ចទុកដាក់**

ការដោតជីថ្មីនៃការអនុវត្តកម្មវិធីលំនោចានតែមួយរួម ពីនេះក្នុងយោងខ្លាំងលើស្ថាប័នមួយប្រកបដោយគុណភាព និង មុខងារច្បាស់លាស់ ព្រមទាំងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និង ការទទួលខុសត្រូវ ។ ដោយផ្តើកតាមភាពចាំបាច់ក្នុងការអនុវត្តកម្មវិធីសាកល្បង យន្តការស្ថាប័នកម្រិតស្រាលមានប្រសិទ្ធភាពជាង និង ចំណាយពេលតិចក្នុងការបង្កើត ព្រមទាំងប្រើប្រាស់នៃជាន់ ការគ្រប់គ្រង និង ប្រតិបត្តិការដែលមានស្រាប់ដើម្បី សន្សំចំណាយ ជាពិសេសមិនតម្លៃខ្លួនក្រោមខណ្ឌច្បាប់ និង បទប្បញ្ញតិត្តិសុទ្ធត្មី ដែលអនុលោមទៅតាមឯកសារគោលនៃយោចាយស្តីពីការអភិវឌ្ឍយន្តការភាពជាដែរដូច និង ឯកជន សម្រាប់គ្រប់គ្រងការងារវិនិយោគ សារធាន់ ២០១៨ - ២០២០ ។ ដើម្បីប្រសិទ្ធភាពការងារ និង ការទទួលខុសត្រូវច្បាស់លាស់ គណៈកម្មាធិការអនុរក្សាស និងក្រុមហ៊ុនកំណត់ និងក្រុមហ៊ុនទាំងឡាយ និងត្រូវបង្កើតឡើង ដោយមានសមាសភាពចម្លោះពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី

នគរបនីយកម្ម និងសំណង់ ។ គណៈកម្មាធិការនេះ មានក្រុមការងារបច្ចេកទេសពីរដាច់ដោយខ្សែកពីគ្នា ដែលមានតន្ល័យជាសនាដិក។

«ការអនុម័ត» លើព្រះរាជាណាចក្រកម្ពុជា យោងតាមសំណើរាជការនរោត្តមន្ត្រីនៃក្រសួងសេដ្ឋកិច្ច និង ពិរព្រឹត្តគ្នា ជាមួយនរោត្តមន្ត្រីនៃក្រសួងរៀបចំផែនដី នគរបនីយកម្ម និងសំណង់ ។ ដើម្បីជាមួយលម្អានក្នុងការលើកសំណើ, រាជរដ្ឋាភិបាលសម្រេចបង្កើតគណៈកម្មាធិការអនុវត្តក្រសួង សម្រាប់គ្រប់គ្រងការអនុម័តនៃសេដ្ឋកិច្ច ដែលមានក្រុមការងារបច្ចេកទេស និរធានសេវាទិន្នន័យ រូមមាន ក្រុមការងារបច្ចេកទេសនៃក្រសួងរៀបចំផែនដី នគរបនីយកម្ម និងសំណង់ ដែលទទួលបន្ទុកលើបច្ចេកទេសសំណង់ និង អនុវត្តន៍យោងតាម, និង ក្រុមការងារបច្ចេកទេសនៃក្រសួងសេដ្ឋកិច្ច និង ពិរព្រឹត្តគ្នា ដែលទទួលបន្ទុកដោកបច្ចេកទេសពិរព្រឹត្តគ្នា និង ពិរព្រឹត្តប្បញ្ញត្ត ។ រាល់សំណើស្តីការលើកទីកិច្ចនាំនិងអស់ត្រូវដាក់បានក្នុងបញ្ហាគ្រប់គ្រងការអនុម័ត និង ឯកជន ហើយជាមួយនរោត្តមន្ត្រី ។

«ក្រុមការងារបច្ចេកទេសនៃក្រសួងរៀបចំអនៃដី នគរបាលនិយកម្ម និងសំណង់» ត្រូវដែលនាំ និង សម្រេចបានជ្រើន  
ដោយអគ្គនាយកដានលំនៅថ្ងៃទី១ ។ ក្រុមការងារបច្ចេកទេសនេះ មានតន្ទាទិភាពកិច្ច ដូចខាងក្រោម ។

- ពិនិត្យ និង ផ្តល់យោបល់លើសំណើតម្រោង ដោយធ្វើការសិក្សាតាំងសប្តាហ៍បច្ចេកទេស កំណត់ថវិកជាន់លំនៅថ្ងៃទីនឹងសម្រាប់សំណង់, របាយការណ៍បច្ចេកទេសការរាយការណ៍ម្រែហេតុប៉ះតាល់បិស្តាន និង សគម (ដើម្បីការលើបច្ចុប្បន្ន ត្រួតពិនិត្យបស្ថុភាពសម្រាប់ក្រសួងបិស្តាន) និង ផ្តល់ប្រើក្រសួងសប្តាហ៍បច្ចេកទេសតាមការស្នើសុំរបស់ក្រុមហ៊ុននឹងការងារបញ្ជាការ;
  - ចរចាកិច្ចសន្យា ជាមួយក្រុមហ៊ុនទទួលសិទ្ធិកងការអនុវត្តតម្រោង ដោយរួមបញ្ចប់ចំណាំសំខាន់ៗ ផ្ទើជាតីកិច្ចសន្យាជាទុ ឬ ផ្តល់រាជក្រុមហ៊ុន និង គ្រូសារគោលដៅ, លក្ខខណ្ឌបង្កេត់, ការដ្ឋាកម្មសិទ្ធិ, បន្ទប៉ាផ្តើកង (ករណីរស់នៅក្នុងអគ្គរួម), និង ដែលប្រយោជន៍ដោយខ្លួន ដែលក្រុមគ្រូសារអាចទទួលបានពិតម្រោង ជាបិស់សិលប្រយោជន៍ និង ការបើកទិន្នន័យ ដែលក្រុមហ៊ុនអភិវឌ្ឍន៍លំនៅថ្ងៃទីនឹងបញ្ជាការ;

- ផ្តល់ការណែនាំ និង អនុម័តលើក្នុងណាមីនិច្ចយកដែលការកំណត់ដោយសាធារណរដ្ឋប្រជាពលរដ្ឋ ដោយក្រុមហ៊ុនទទួលសិទ្ធិសាងសង់លើនៅថ្ងៃខែឆ្នាំមេសា មេរោង;
  - តាមដាន និង ត្រួតពិនិត្យការសាងសង់ និង គុណភាពសំណង់ជាប្រចាំ ព្រមទាំងធ្វើបាយការណ៍ដូច គម្រោងកម្មការអនុវត្តន៍រក្សាសង;
  - ស្លៀងរកកិច្ចសហការ និង សម្របសម្រលជាមួយអាជ្ញាធម្មលដ្ឋាន ដូចជា សាលាភាសជានិភ័ព្យ ក្នុងការអនុវត្តតាមប្រព័ន្ធឌែលបានបង្ហាញក្នុងការអនុវត្តតាមប្រព័ន្ធ;
  - ត្រួតពិនិត្យ និង រាយការណែនាំក្នុងការរំលែកបានលើនៅថ្ងៃខែឆ្នាំមេសា ក្នុងការអនុវត្តតាមប្រព័ន្ធឌែលបានបង្ហាញក្នុងការអនុវត្តតាមប្រព័ន្ធ;
  - ចូលរួមក្នុងការដោះស្រាយវិវាទ ដោយអនុលោមតាមកិច្ចសន្យាលក់ ឬ ផ្តល់លើនៅថ្ងៃខែ សម្របសម្រល វិវាទ រវាងក្រុមហ៊ុនអភិវឌ្ឍន៍លើនៅថ្ងៃខែ និង ត្រួតសារពោលដោយ;
  - សម្របសម្រល និង ពន្លឹនសំណុំបែបបន្ទាក់ពីទីរម្យមេសា អាជ្ញាប័ណ្ណសាងសង់, លិខិតអនុញ្ញាតបើកការដ្ឋាន និង បែបបន្ទាក់ដែរ ដែលនៅក្រោមដែនសមត្ថកិច្ចរបស់ក្រសួងរៀបចំដែនដី នគរបនីយកម្ម និង សំណង់ ។

«ក្រុមការងារបេច្ចូកនេសនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ» ត្រូវដំឡើងក្នុងក្រសួងមួយរប និង មានការចូលរួមពីអគ្គនាយកដ្ឋានខេស្តូរកម្មហិរញ្ញវត្ថុ, អគ្គនាយកដ្ឋានថ្មីកា, អគ្គនាយកដ្ឋានពន្លឹងជាន់, អគ្គនាយកដ្ឋានគិតយ និង រដ្ឋាក់, អគ្គនាយកដ្ឋានគោលនយោបាយ, អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និង ត្រូវបង្កើតក្រសួងប្រជាពលរដ្ឋ និង លេខាជាតិការដ្ឋានក្រុមប្រឹក្សានិតិកម្ម ។ ក្រុមការងារនេះ មានតន្ទាតិ និង ការកិច្ច ដូចខាងក្រោម ៖

- សម្របសម្រួលជាមួយស្ថាបនធិតលេសវរពាកកពីទូ ទាំងរដ្ឋ និង ឯកជន សំដែរពន្លឹនដើរការ និង ប្រសិទ្ធភាពនៃការងារគត់ភាគ ឱ្យទាន់ពេលម្ខុនការបច្ចុប់ការសាងសង់អគារលំនៅថ្ងៃទាំង ។

၃. ၃) - ការអនុវត្តបំបាត់ ឬ ឯទាំងអស់រឿងដែល មិន មានអនុភាព និងការអនុវត្តបំបាត់ នៅក្នុងពេលវេលាដែលបានបញ្ជាក់

ក្នុងដំណោះស្រាយបន្ទាប់ រាជរដ្ឋាភិបាលនឹងពិចារណាបាប្រើពីទូវ «កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍលំនៅខេត្តផ្លូវ» ។ យន្តការស្ថាប័នសម្រាប់អនុវត្តនិធានការលើកទីក្រឹត្តិតានៅលើ នឹងត្រូវប្រើប្រាស់សម្រាប់សិក្សា នឹង រឿងប្រចាំកូដ្ឋាការនេះ ឬ ត្រូវប្រគល់ការកូដ្ឋាផ្ទុនធគណៈកម្មវិធីការអនុវត្តនៃក្រសួងថ្មី ដែលដឹកនាំដោយក្រសួងរឿងប្រចាំដែនដី នគរបនីយកម្ម នឹង សំណង់ ឡើតាមការដាក់ស្ថើ ។ ការសិក្សាលម្អិត ដើម្បីរឿងប្រចាំប្រព័ន្ធសាប័ននៃកម្មវិធីជាតិ លំនៅខេត្តផ្លូវសម្រាប់ នឹងផ្តល់លើរឿងប្រចាំប្រព័ន្ធ និងសមាសាត្រុសំខាន់ៗនៃកម្មវិធី ព្រមទាំងគោលការណ៍ ជាសារវន្ទនានា ដូចខាងក្រោម ៖

## ក. កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍន៍នៃប្រព័ន្ធផ្លូវការ

កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍលូបនៃថានេតមេសមរម្យចែកចេញជាប្លឺសមាសដាត ដោយផ្តាគទៅលើក្រុមគោលដៅដើម្បីខាតា និង ផ្តួចលើកត្តាចំណូល, ប្រជាសាស្ត្រ, ក្រុមអាយុ និង ជាតិសេសលឡាតកាបិរញ្ញវត្ថុ ។ អនុវត្តមន្ត្រីដំប្លាយរបស់កម្មវិធីនេះ ផ្តាគទាំងបើផ្តួចជាដីផ្តើម, ផ្តួចនិយោគកម្ម និង ផ្តួចកត្តម្រោវការ ។

គីជាអនុវត្តមន្ត្រីដែកការដើរដែលដោលដោសាងសង់លំនៅថ្ងៃទាំងពេល នៅក្នុងប្រព័ន្ធឌីជីថាមពីរ ឬ សហគមន៍ ។ **សមាសធាតុទី១** គីជាអនុវត្តមន្ត្រីដែកកិច្ចយ៉ាងតាមរយៈការកំណត់ស្ថិកដែលបានបង្កើតឡើង និងការដោកស្រាយបញ្ជាក់ថាបានស្ថិកត្រឹមត្រូវដោយខ្លួន ឬ ជាការត្រឹមត្រូវដែលអាចដោះស្រាយបាន ដើម្បីជាពាណាថាការដើរដែលបានបង្កើតឡើងមានត្រឹមត្រូវភាព ។ **សមាសធាតុទី២** គីជាអនុវត្តមន្ត្រីដែកកិច្ចយ៉ាងតាមរយៈការត្រឹមត្រូវនៃការពេលអនាគត ។ **សមាសធាតុទី៣** គីជាអនុវត្តមន្ត្រីដែកកិច្ចយ៉ាងតាមរយៈការបង្កើតឱ្យបាននូវយ៉ាងត្រឹមត្រូវ និង ជួសជុលលំនៅថ្ងៃទាំងដែលបានដោយផ្តល់កម្រិត រយៈពេលវេល និង មានការប្រាក់សមរម្យ តាមលទ្ធការបស់ប្រជាធិបតេយ្យ ដែលមានចំណុលទាប និង មធ្យម ។ **សមាសធាតុទី៤** គីជាអនុវត្តមន្ត្រីដែកកិច្ចយ៉ាងតាមរយៈការដើរចត្ត បុន្ថែងផ្តាតជាតិសេសលើប្រជាធិបតេយ្យ ដែលមានចំណុលទាប និង ក្រីក្រ ដោយបង្ហាញភាពឱ្យអ្នកទាំងនេះមានទិន្នន័យ តាមរយៈការឧបតម្លៃប្រចាំឆ្នាំ ។

**សមាសធាតុទី ៩ វិនិយោគជន** ការសាងសង់លំនៅប្រាន់តម្លៃមរយកុងភាពជាដែករការងារដូច និង វិស័យធនការ និង/ប្រព័ន្ធមេនឹង មានគោលបំណង ទី១- កំណត់ថវិកអនុវត្តន៍វិនិយោគជនតម្លៃមរយកុងម្រាប់ជាតិ និង ការសាកល្បង ទាំងលើការរចនាគោលការណ៍ និង ការរៀបចំប្លងផែនគ្របនិយកម្ម, ទី២- កំណត់ក្របខណ្ឌគោលនយោបាយ លើកទីកិច្ចិត្តផលិតផ្តើមឯកសារ និង សហគមន៍ សម្រាប់បង្កើនការធ្វើតុកដុំដែលលំនៅប្រាន់តម្លៃមរយកុង, ទី៣- រៀបចំគម្រោងសាកល្បង និង អនុវត្តគម្រោង រួមទាំង ជម្រើសទីតាំង, ទំហំគម្រោង និង ការវិនិយោគ, បន្ទាន់សំណង់ ។លើ, ទី៤- កំណត់និភាគិតិ ឬ លកខណ្ឌគោលនយោបាយសម្រាប់អនុវត្តភាពជាដែករការ និង ឯកសារ ដើម្បីបង្កើន

ប្រសិទ្ធភាពតម្រយោះ ពិសេសប្រសិទ្ធភាពចំណាយ និង ការសន្យាំសំខែល់, គុណភាពសំណង់, តម្លាកាត, និង រយៈពេលសាងសង់ ។ល។, ទី៤- កំណត់អត្ថសញ្ញាណនៃត្រូវសារក្រឹកក្រដែលទិន្នន័យ និង ជាមួយសញ្ញារបស់កម្មវិធី ផ្ទុចជា អតិថិជន, ត្រូវសារប្រើប្រាស់, ត្រូវសារទាហារ, ត្រូវសារត្រួបដៃរីន និង ត្រូវពេញ ជាដីម ដើម្បីអាចទទួលបានលំនៅថ្ងៃនៃសមរម្យ និង មានតម្លៃសមរម្យ, និង ទី៥- ផ្សេងៗផ្សាយ និង បើកកម្ពស់ការយល់ដឹងជាសារណ៍:អំពីកម្មវិធីអភិវឌ្ឍន៍បំនៅថ្ងៃនៃតម្លៃសមរម្យ ។

សមាសធាតុទី ២ ៖ ការរៀបចំគោលការណ៍ និង អនុវត្តក្នុងតាមលក្ខណៈពេលវេលាដូចខាងក្រោម និង ការរៀបចំគោលការណ៍កំណត់ក្នុង និង រៀបចំកែសម្រួលក្របខណ្ឌនិយ័តកម្ម និង តិចិយុត្តិដើម្បីជាមួលដ្ឋានការអនុវត្ត; ទី២- រៀបចំគោលការណ៍ដែលទាំងម្រាវ៉ាក់បញ្ចូលលំនៅប៉ាន់តែម្រាវ៉ាក់ប៉ាន់ដោយយកចិត្តការងារទូទៅលើស្រួលដើម្បីកសងម, សហគមន៍, បរិស្ថាន និង រប្បធម៌; ទី៣- រៀបចំការងារដែលក្រុមហ៊ុនអភិវឌ្ឍន៍លំនៅប៉ាន់ដែលវិភាគនឹងពេលវេលាដូចខាងក្រោមខាងក្រោម និង ការរៀបចំយន្តការ និង និតិវិធីសម្រាប់អនុវត្តការកំណត់ក្នុងតាមលក្ខណៈពេលវេលាដូចខាងក្រោមខាងក្រោម និង ការរៀបចំការណ៍តាមរយៈការចូលរួមរបស់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅប៉ាន់ក្នុងកម្ពុជានេះ ដែលជាការណ៍ទីផ្សាយ និង ទី៤- ផ្សេងៗរៀបចំការងារ និង ទាក់ទងការចូលរួមរបស់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅប៉ាន់ក្នុងកម្ពុជានេះ ដែលជាការណ៍ទីផ្សាយ និង ទី៥- ផ្សេងៗរៀបចំការងារ និង ទាក់ទងការចូលរួមរបស់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅប៉ាន់ក្នុងកម្ពុជានេះ ដែលជាការណ៍ទីផ្សាយ និង កិចសុបាការលើជាមួលដ្ឋានក្នុងកម្ពុជានេះ ។

សមាសធាតុទី ៣ ÷ ការរៀបចំសណ្ឋាគានទិញ ឬ កែលមួលនៅថ្ងៃសម្រាប់គ្រូសារមានចំណុលទាម និងមធ្យម មានតែលបំណងចម្លៃ ក្នុងការបង់ប្រាក់នៅលទ្ធភាពខ្លួន តាមរយៈ និងមធ្យម អាជីថ្មី ឬ កែលមួលនៅថ្ងៃសម្រាប់គ្រូសារមានចំណុលរបស់ខ្លួន តាមរយៈ ÷ ទី១- រៀបចំផលិតផលហិរញ្ញវត្ថុ អនុគ្រោះសម្រាប់កម្មិទ្ធល់នៅថ្ងៃ ទាំងអគ្គារការប្រាក់, ការទួទាត់សង, រយៈពេលសង និង លក់ខណ៌ទន្លេបាន; ទី២- រៀបចំខ្លួនក្នុងការបង់ប្រាក់ និង សហគមន៍មានចំណុលទាម និង មធ្យម មានលទ្ធភាពអាជីថ្មី កែលមួលក្នុងខណ្ឌរស់នៅ; ទី៣- សហការជាមួយនឹងគ្រឹះស្ថានហិរញ្ញវត្ថុ រួមទាំង ដនាការ និង មិត្តភក ដើម្បីបង់ប្រាក់ច្រកនៃការទន្លេបានផលិតផលហិរញ្ញវត្ថុទាំងនេះ; ទី៤- រៀបចំយន្តការ ហិរញ្ញវត្ថុទាម ដើម្បីតាំងប្រព័ន្ធដែលបង់ប្រាក់ និង សហគមន៍មានចំណុលទាម តាមដាន ត្រួតពិនិត្យ និង រាយការប្រសិទ្ធភាពនៃការអនុវត្ត ដើម្បីជាមួយនឹងក្នុងការកែលមួលជាបន្ទូបន្ទាប់; និង ទី៥- រៀបចំការដោរជាបន្ទាប់ និង លើកកម្មសំរាប់ការរៀបចំនិងអាសយដ្ឋាន:ជន ។

សមាសធាតុទី ៤ ឯករាជ្យបច្ចេកវិទ្យាបែនសាធារណៈសម្រាប់ត្រួសរមានចំណូលទាប និង សង្គមភីចុះ មានគោលបំណងដោយបញ្ហាលំនៅបែនសមរម្យសម្រាប់ត្រួសរមានចំណូលទាប, ទីទីលក្ខ និង មានស្ថានភាពលំបាក ដែលមានតម្លៃការពិសេស ផ្ទុចជា ពិភាក្សា, មានដឹម្មីប្រចាំកាយ និង ត្រួសរចាស់ជាក់ ដែលកម្រិតចំណូលមិនមានលទ្ធភាពត្រូវបានចិត្តផ្តល់ជាន់ ក្នុងនោះ ទី១- សិក្សាកំណត់ទីត្រូវបានប្រចាំកាយ ដែលសង្គមភីចុះ

ដោយបែងចែកតាមប្រភេទ, និងរាល់លំនៅថានា, កម្រិតចំណុល និង លទ្ធភាព; ទី២- រៀបចំ និង កំណត់របៀបនៃការធ្វើលក់នៅថានសង្គមកិច្ចក្រឹងផ្លូវលអនុគ្រោះ និង ជានាថាននៅក្នុងសាធារណៈពេលវេល់; ទី៣- សម្របសម្រលជាមួយសមាសាត្រុផ្សេងៗទៀត ដើម្បីរៀបចំលក់នៅថានតម្លៃសមរម្យសម្រាប់ប្រើប្រាស់ក្នុងគោលដោសង្គមកិច្ច; ទី៤- រៀបចំខ្សោយនូវការប្រកបដោយគ្មានភាព ដោយមានការចូលរួមពីអាជ្ញាធរមួលដ្ឋាន, អង្គភាគមិនមែនដ្ឋាកិតាល និង សហគ្រប់សង្គម ក្នុងការគ្រប់គ្រង និង ថែរក្សាលំនៅថានសង្គមកិច្ច ដើម្បីការពារដែលប្រយោជន៍របស់អ្នកទទួលបានកុងរយៈពេលវេល់ និង ជានាចិំរាប់នៃរបសង្គមកិច្ចនិមួយៗ; ទី៥- ជុំញូខ្សោយនូវការធ្វើតែងតែ និង សាងសង់លក់នៅថាន ក្នុងគោលដោសង្គមកិច្ចស្របតាមតម្លៃការជាក់ស្តី ដោយប្រើប្រាស់ផនធានរបស់រដ្ឋ និង កែវគ្រ ផនធានសហប្រតិបត្តិការរវាងក្រុមហ៊ុននៃក្នុងសង្គម សហគ្រប់សង្គមកិច្ច និង អង្គភាគក្រការដ្ឋាកិតាល; និង ទី៦- ផ្សេងៗផ្សាយ និង លើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីលក់នៅថានសង្គមកិច្ច ។

## **៨. ការរៀបចំណាមួលអនុវត្តកម្មវិធានធម្មាប់ការអភិវឌ្ឍន៍លក់នៅថាន**

ដើម្បីរៀបចំ និង ដំណើរការការអនុវត្តកម្មវិធានធម្មាប់ការអភិវឌ្ឍន៍លក់នៅថាន រាជរដ្ឋាភិបាលនិង ពិចារណាបាបធីត្រូវ «ក្រុមប្រើក្សាជាតិលក់នៅថាន» តាមរចនាសម្ព័ន្ធសាមញ្ញ និង បន្ទូកំលម្លែនពេលរោម តាមតម្លៃការជាក់ស្តីនៃកម្មវិធី ដែលរួមមាន ទី១- ក្រុមប្រើក្សាជាតិលក់នៅថាន ដែលតាំងដោយគ្មានភាព:កម្មការបច្ចេកទេស ពីរ គិតណែនាំ:កម្មការរាយការណ៍នៅក្នុងប្រទេស និង គិតណែនាំ:កម្មការទទួលបន្ទូកហិរញ្ញវត្ថុ និង មូលនិធិអភិវឌ្ឍន៍លក់នៅថាន; ទី២- អគ្គលេខាចិការដ្ឋាន ឬ លេខាចិការដ្ឋាន ដែលមានផ្ទៃក ឬ ទាយកដ្ឋានមួយចំនួន ជាដំឡើងការ; និង ទី៣- មូលនិធិអភិវឌ្ឍន៍នៅថាន ។

«ក្រុមប្រើក្សាជាតិលក់នៅថាន» មានសមាសភាពចម្លៃ: ដែលតាំងដោយគ្មានភាពនៃក្នុងសំខាន់ៗ មានជាមាត្រី ក្រសួងរៀបចំដែនដី នគរបាលនិយកម្ម និង សំណង់, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ក្រសួងបេទ, ក្រសួងស្ថាបន់នាក់ព័ទ្មួយក្នុងផ្សេងៗទៀត និង សាលាភាឌជានិក្នុងពេញ ឬ អាជ្ញាធរដែនដី ទៅតាមតម្លៃការជាក់ស្តី ។ ព័ទ្ខី និង ការកិច្ចចម្លៃ របស់ក្រុមប្រើក្សាជាតិលក់នៅថាន មានផ្ទុចខាងក្រោម ។

- អនុម័តលើការតែងតាំងអគ្គនាយកប្រតិបត្តិ និង អគ្គនាយករដ្ឋ, រៀបចំការប្រព្រឹត្តទៅនៃរចនាសម្ព័ន្ធក្រប់គ្រងកម្មវិធី ព្រមទាំងតែងតាំងគណៈកម្មការរាយការណ៍នៅក្នុងប្រទេស និង គិតណែនាំ:កម្មការទទួលបន្ទូកហិរញ្ញវត្ថុ និង មូលនិធិអភិវឌ្ឍន៍នៅថាន ក្នុងជាប្រធ័ណិយក្នុងប្រទេស និង រចនាសម្ព័ន្ធត្រប់គ្រងមូលនិធិអភិវឌ្ឍន៍នៅថាន;
- អនុម័តលើដែនការនៃកម្មវិធី, សំណើគម្រោង និង តម្លៃការហិរញ្ញវត្ថុសម្រាប់កម្មវិធិអភិវឌ្ឍន៍លក់នៅថាន;
- រាយការណ៍, តាមដាន, និង ធ្វើអធិការកិច្ចលើការងាររបស់គណៈកម្មការទាំងពីរ និង ការគ្រប់គ្រងមូលនិធិ ដើម្បីបង្កើនប្រសិទ្ធភាពការងារ, ការទទួលខុសត្រូវ និង គម្រោង ។
- រាយការណ៍ដូចជាការអនុគ្រោះពេទ្យ និង ការប្រើប្រាស់ការងាររបស់គណៈកម្មការទាំងពីរ និង ការអនុវត្តកម្មវិធិអភិវឌ្ឍន៍លក់នៅថាន;
- សម្របសម្រលកិច្ចការអនុគ្រោះពេទ្យ និង ការប្រើប្រាស់ការងារកិច្ចក្នុងផ្សេងៗ ដល់ក្រុមហ៊ុនអភិវឌ្ឍន៍នៅថាន
- សម្របសម្រល និង អនុវត្តតាមគោលការណ៍ដោយស្រាយវិវាទជាផ្លូវការ ។

«គណៈកម្មការរាយកំដែងជាអ្នករើសរាល់នៃប្រព័ន្ធដែលទទួលបន្ទុករាយកំដែងជាអ្នករើសរាល់នៃប្រព័ន្ធ និង លក្ខខណ្ឌបច្ចេកទេសពាក់ព័ន្ធ ដោយមានតម្លៃទី និង ការទទួលខុសត្រូវ ផ្តល់ជាងក្រោម ។

- ពិនិត្យ និង ផ្តល់មតិលើសំណើតម្រោងលំនៅបាន ដើម្បីកែវិកាសិក្សាលទ្ធការពន្លេម្រោងយ៉ាងលើតុលាទំនើមឱ្យរាក់ជូនក្រុមប្រឹក្សាជាតិលំនៅបានពិនិត្យ និងសម្រេច;
  - ពិនិត្យ និង ផ្តល់មតិលើការរៀបចំប្លងមួលដ្ឋាន និង ប្លង់លម្អិតតម្រោងលំនៅបានតម្លៃសមរម្យ សម្រាប់ការដេញដៅ រួមទាំងការរៀបចំនិតិវិធី, ទម្រង់បែបបទ និង ឯកសារលទ្ធភាពមួលប្រាប់ការធ្វើសិស្ស ក្រុមហ៊ុនសាងសង់ និង រាយក្រឹងការដេញដៅ ទាំងលើខ្លួនគ្នាបច្ចេកទេស និង ហិរញ្ញវត្ថុ;
  - រាយក្រឹង និង ផ្តល់មតិលើការធ្វើសិស្ស ក្រុមហ៊ុនសាងសង់ ឬ ក្រុមហ៊ុនអភិវឌ្ឍន៍ ដើម្បីកែវិកាសិក្សាលទ្ធការណ៍ និង និតិវិធីលទ្ធភាពមានរបស់កម្មវិធី;
  - ផ្តល់មតិលើសេវា និង ពួកដោយបច្ចេកទេស រួមមាន ត្រួតពិនិត្យ និង តាមដានការសាងសង់លំនៅបាន លើគុណភាព, សុវត្ថិភាព, វឌ្ឍនភាព ដោដើម ។ល។);
  - ពិនិត្យ និង តាមដានការបែងចែក និង ការទទួលបានលំនៅបានរបស់ប្រជាធិបាយដើម្បីការបង្ហាញ ។

«តណាគម្មការហិរញ្ញវជ្ជាន់ និង មូលនិធី» ដាច់ទូយការនៃក្រុមប្រឹក្សាជាតិលំនៅថ្ងៃនេះ ទទួលបន្ទុកត្រួតពិនិត្យ និង តាមដានកិច្ចការហិរញ្ញវត្ថុ និង មូលនិធីរបស់កម្មវិធី ដែលបានកំណត់ឡើងតាមក្រុមអភិវឌ្ឍន៍លំនៅថ្ងៃនេះ ដោយមានគោលទាំងនេះ និង ការទទួលខសត្រូវ សម្រាប់ក្រោម ៤

- កែវគគុរពបាន ដូចជា ចិត្តការដួង, ដៃគូអភិវឌ្ឍន៍តាមរយៈកម្មិ, និង វិស់យុងកជន;
  - ពិនិត្យលទ្ធភាពបិរញ្ញាណសម្រាប់ការងារអភិវឌ្ឍន៍លំនៅថ្ងៃខែឆ្នាំមួយ ដែលធ្វើឲ្យបានក្នុងក្រោមរបស់តម្រូវការ ដែលស្ថិតីនឹងដោយគឺជាកម្មការវាយតម្លៃតម្រូវការ;
  - ចូលរួមរួចចំណាំប្រចាំខែ និង ឯកសារលទ្ធភាព សម្រាប់ការផែត្រឡើងប្រើប្រាស់និសក្រុមហ៊ុនសាងសង់ ឬ ក្រុមហ៊ុនអភិវឌ្ឍន៍ រួមទាំងវាយតម្លៃកសារផែត្រឡើង ដោយមានការសម្រាប់ការពិនិត្យការងារ ដែលស្ថិតីនឹងកម្មការវាយតម្លៃតម្រូវការ;
  - ចូលរួមរួចចំណាំប្រចាំខែ និង ប្រើប្រាស់និសក្រុមហ៊ុនសាងសង់ ឬ ក្រុមហ៊ុនអភិវឌ្ឍន៍ តាមរយៈការរាគកឱ្យផែត្រឡើងប្រកបដោយមួយភាព;
  - ចូលរួមរួចចំណាំប្រចាំខែ និង ប្រើប្រាស់និសក្រុមហ៊ុនសាងសង់ ឬ ក្រុមហ៊ុនអភិវឌ្ឍន៍ តាមរយៈការរាគកឱ្យផែត្រឡើងប្រកបដោយមួយភាព;
  - ចូលរួមរួចចំណាំប្រចាំខែ និង ប្រើប្រាស់និសក្រុមហ៊ុនសាងសង់ ឬ ក្រុមហ៊ុនអភិវឌ្ឍន៍ តាមរយៈការរាគកឱ្យផែត្រឡើងប្រកបដោយមួយភាព;

- វិភាគហានិកយោទាក់ទងនឹងការអភិវឌ្ឍន៍លំនៅខេត្ត ជាពិស់នេបិទិដ្ឋភាពហិរញ្ញវត្ថុ, សេដ្ឋកិច្ច និង ទិផ្សារ;
- គ្រប់គ្រងរបាយការណ៍ហិរញ្ញវត្ថុតាក់ព័ន្ធនឹងការអភិវឌ្ឍន៍លំនៅខេត្ត រួមទាំងបែបបទសិស្ស និង គ្រប់គ្រងចិវិក។

**«អនុលោខាធមិការដ្ឋាន ឬ លេខាធមិការដ្ឋាននៃក្រុមប្រឹក្សាជាតិលំនៅខេត្ត»** មានការកិច្ចជាលេខាធមិការទី  
ក្រុមប្រឹក្សាជាតិលំនៅខេត្ត ក្នុងការសម្រេចទូទៅជាលំបែង និង ជាលេដ្ឋាននៃកម្មវិធី ពិស់នេបិទិដ្ឋភាពហិរញ្ញ  
បច្ចេកទេសកង់ការអនុវត្តតម្រាងនានា ដែលស្ថិតក្រោមកម្មវិធី និង អនុកម្មវិធីទាំងអស់ ដោយគោរពប្រព័ន្ធបត្តិ  
តាមគោលការណ៍ព័ម្ភាកាត និង ឧត្តមានុវត្តន៍ ដូចខាងក្រោម ។

- ផ្សេងៗពេលវេលាដែលអភិវឌ្ឍន៍លំនៅខេត្ត ដោយមានការពិគ្រោះយោបល់ជាសារណ៍: ដើម្បីទទួលការចូលរួម  
មតិយោបល់ពីអ្នកតាក់ព័ន្ធ ជាពិស់នេបិទិដ្ឋភាព, អាជ្ញាធរមូលដ្ឋាន, អង្គការមិនមែនរដ្ឋាភិបាល ។ល។;
- ប្រកាសផ្សេងៗផ្សេងៗទូលំទេលាយអំពីក្រោមលំនៅខេត្ត ដើម្បីជួនដីដីដល់ប្រជាជនទូទៅ ឱ្យជ្រាប  
ជាតិមានកង់ការដ្ឋាក់ពាក្យទទួលបានសិទ្ធិទិញ/ជួល រួមទាំងអំពិទិតាំង, ពេលវេលាទូលបាក្យ និង សំណុំ  
បែបបទដ្ឋាក់ពាក្យ ជាផើម ។ល។;
- ប្រកាសផ្សេងៗអំពីលទ្ធផលនៃការប្រើប្រាស់ក្រុមហុនសាងសង់ ឬ ក្រុមហុនអភិវឌ្ឍន៍ តាមរយៈការដោញ្ញា  
(ទំហំកិច្ចសន្យាសាងសង់ និង រយៈពេលសាងសង់ ជាផើម ។ល។) ;
- ត្រួតពិនិត្យគុណភាពសាងសង់នៃគ្រប់គ្រងក្រោមអភិវឌ្ឍន៍លំនៅខេត្ត;
- ផ្សេងៗ និង អនុវត្តនិតិវិធីប្រើប្រាស់ក្រុមហុនសាងសង់ ក្នុងចំណោមអ្នកដ្ឋាក់ពាក្យដែលទទួល  
បានសិទ្ធិ ដោយមានការចូលរួមពីអ្នកតាក់ព័ន្ធ និង ប្រកបដោយព័ម្ភាកាត;
- បង្កើតឱ្យមានយន្តការសម្របសម្រួល និង ដោះស្រាយវិវាទនានា (វិវាទទាំងនេះនឹងការសាងសង់ និង  
វិវាទទិញ/ លក់ ឬ ជួលលំនៅខេត្ត);
- អភិវឌ្ឍ និង គ្រប់គ្រងកម្មវិធីលំនៅខេត្ត ឱ្យមានប្រសិទ្ធភាព និង ការតែលលំបួនបែប;
- បង្កើត និង អនុវត្តយន្តការតាមដ្ឋាន និង រាយការពីអ្នកម្មវិធីលំនៅខេត្ត;
- ធ្វើទំនាក់ទំនងជុរីកិច្ច និង សហប្រព័ន្ធបត្តិការ ជាមួយដែនុអភិវឌ្ឍន៍ផ្លូវការ, សហរសជនជាតិ និង អនុរជាតិ  
ដើម្បីអភិវឌ្ឍលំនៅខេត្ត;
- ផ្សេងៗប្រព័ន្ធហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងប្រព័ន្ធបត្តិការ តាមស្ថាដោ និង ឧត្តមានុវត្តន៍អនុរជាតិ;
- ផ្សេងៗប្រព័ន្ធនិតិកម្មល្អ ដើម្បីគ្រប់គ្រងក្រោមអភិវឌ្ឍន៍លំនៅខេត្ត ។


## ៥. សេចក្តីផ្តើមនិង

«គោលនយោបាយស្តីពីធានការណែនកម្មិតិកចិត្ត និង ការបញ្ជីតកម្មិតិជាតិសម្រាប់ការអភិវឌ្ឍន៍នៅខេត្តកំពង់ចាម» ត្រូវបានរៀបចំឡើងដាក់សាកល្បង ក្នុងគោលដៃរួមចំណែកដោះស្រាយបញ្ហាលំនៅខេត្ត ជាពិសេស នៅក្នុងជានិភ័យពេញ, ទីក្រុង និង ប្រជុំជន សម្រាប់ក្រុមគ្រួសារមានចំណូលទាប និង មធ្យម, លើកកម្មស់សុវត្ថិភាព ការតាំងការបំលំនៅខេត្ត, ព្រឹងយន្តការការជាសេគ្គផ្ទុក និង ឯកជន ក្នុងវិស័យលំនៅខេត្ត និង បង្កើនការទទួលបាន គេហទេសវា ដូចជា ទីកស្តាត, អគ្គិសនិ និង សេវាសង្គមនទាហ៍ ។ គោលនយោបាយនេះ ផ្តល់នូវយន្តការសម្រាប់គំប្រឈរ និង ផ្តល់ការណែនកម្មិតិកចិត្ត ទាំងផ្តើកពន្លឺដោយ និង នទ្ធផកយ, ការតេភ្ញាប់ហេដ្ឋាមេនសម្រួល និង សេវាសាធារណៈ: និង ការសម្រួលផ្តើកនិយោតកម្ម ផ្តល់នូវវិស័យធនការ, វិស័យសាធារណៈ, សហគមន៍, អង្គការមិនមែនរដ្ឋាភិបាល និង សហគមន៍ ត្រូវទាំងផ្តើជាតិ និង អនុជាតិ ដើម្បីរួមគ្នាបើកកម្មស់សុខមាលភាពរបស់ប្រជាធិន័យកម្មជាតិ តាមរយៈការផ្តល់នូវវិធីការសម្រាប់ការអភិវឌ្ឍន៍នៅខេត្តកំពង់ចាម និង ប្រកបដោយសវត្ថិភាព ។

សម្រាប់ដំបានបទ្តាប់, ក្នុងរៀល: ពេលមធ្យម និងថែង, កម្ពុជិសាកល្បងសម្រាប់ការអភិវឌ្ឍន៍លំនៅបោនតម្លៃ  
សមរម្យនឹងត្រូវរីវឌ្ឍនៅជាកម្ពុជិជាតិសម្រាប់ការអភិវឌ្ឍន៍លំនៅបោន ដែលនឹងធ្វើយកបច្ចេកទេនឹងតម្រវការចាំបាច់ និង  
សំណួលពន្លំការអភិវឌ្ឍនេសង្គម និង សេដ្ឋកិច្ច ។ ក្រោមពីមានវិសាលភាពទូលំទូលាយ និង ទូទាំងប្រទេស កម្ពុជិជាតិ  
សម្រាប់ការអភិវឌ្ឍន៍លំនៅបោនតម្លៃសមរម្យ នឹងត្រូវរួមចំឡើងដោយប្រើប្រាស់ការអចិន្តីយ៉ា និង មានការចូលរួម  
ពិនិត្យសំណងកិច្ច និង រដ្ឋ ព្រមទាំងការគាំទ្រពិនិត្យសំណងការអចិន្តីយ៉ា ។ កម្ពុជិជាតិពេលនោះ នឹងផ្តល់ទូទៅដែលប្រើប្រាស់ ឬ  
ឧបករណ៍ដោលនិយោបាយប្រើប្រាស់ដូចខាងក្រោម ផ្ទុចជា ការកំណត់ក្នុងតម្លៃសមរម្យក្នុងក្រោមនឹងអភិវឌ្ឍន៍  
លំនៅបោនទូទៅ, ការផ្តល់សណ្ឋាគមិអនុគោរៈដល់ត្រូវសារមានចំណួលទាប និង មធ្យម សម្រាប់ទូទៅលំនៅបោន,  
និង ការសារសង្គមលំនៅបោនសារណ៍: នឹង លំនៅបោនសង្គមកិច្ច សម្រាប់ត្រូវសារក្រិក ជាដើម ។

ନିଜ ରୂପ

# វិច្ឆូនះនីការពាយតម្លៃតិចជាក្រុមហ៊ុន



## **ឧប្បជ្ជនិតិវិធីផ្លូវការបង្កើត**

ក្រុមហ៊ុន ឬ សហក្រុមហ៊ុន ដែលមានចំណងជាក់សំណើគ្រប់រាយអភិវឌ្ឍន៍លើនៅថ្ងៃនេះ និងត្រូវបានពិនិត្យ លើលក្ខខណ្ឌវិនិច្ឆ័យមួយចំនួន មុននឹងត្រូវបានវាយតម្លៃក្នុងណាស់ម្បត្តិនៃសំណើគ្រប់រាយ ហើយលក្ខណៈវិនិច្ឆ័យ នៃក្រុមហ៊ុន មានដូចខាងក្រោម ទៅ:

**១) ក្រុមហ៊ុនត្រូវជាផិតិបុគ្គល ដែលចុះហត្ថលេខាក្នុងក្រោមការជាមុនក្រោមដោ**

**២) និតិបុគ្គល និងឱ្យបន្ថែមបុគ្គល (ការពិនិត្យនៃសំណើទាំងអស់)**

- ពីថ្ងៃប៉ះមានប្រវត្តិក្ស័យធន ហើយពិនិត្យក្រោមការការពារដោយតុលាការ;
- ពីមានទោសដោយអំណាចសាលក្រុមក្នុងរយៈពេលឡើងចុងក្រោយ;
- ពីថ្ងៃប៉ះមានប្រវត្តិប្រព័ន្ធបន្ថែមវិធានីរោងចូល;
- ពីថ្ងៃប៉ះពាក់ព័ន្ធនឹងអំពើក្រុមក្នុងរយៈពេលឡើងក្រោមការណែនាំ;
- ពីថ្ងៃប៉ះពាក់ព័ន្ធនឹងអំពើក្រុមក្នុងរយៈពេលឡើងក្រោមការណែនាំ;
- ពីថ្ងៃប៉ះមានប្រវត្តិបំបែងឯកសារសារណែនាំ ។

**៣) វិសមិតការដែកដល់ប្រយោជន៍**

- ពីមានអ្នកទទួលដែល ឬម្ចាស់ក្រុមហ៊ុនមានដែលប្រយោជន៍ក្នុងពេលវេលាទាក់ព័ន្ធ;
- ពីមានទំនាក់ទំនងជាក្រសួង និង សាធារណជាតិពាក់ព័ន្ធក្នុងពេលវេលាទាក់ព័ន្ធ;
- មិនមែនជាកាតិដែលបានដោកនឹងជាក់សំណើគ្រប់រាយត្រូវបានទិន្នន័យដោយត្រូវបានដោកនឹងជាក់សំណើគ្រប់រាយ ។

**៤) មិនជាប់លេខាក្នុងបានដែកដល់ប្រយោជន៍ ឬ អាសន៍**

## **ឧបករណីនិងការគ្រប់គ្រងសាធារណជនជាតិ និងការគ្រប់គ្រងសាធារណជនជាតិ**

ការធ្វើសិស្សក្រុមគោលដៅ ឬក្រុមទទួលដែល នៅក្រោមគោលដៅ នៅក្រោមគោលនយោបាយស្ថិតិការលើកទីក្រុម និងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍន៍លំនៅបានតែម្ខសមរម្យ ត្រូវបានកំណត់ស្របតាមលក្ខណៈធម្មមយចំនួនតែមិនមែនបានទំនួល ជាក្រុមគោលដៅទាំងនេះត្រូវតែបំពេញលក្ខណៈធម្មទាំងអស់នេះទេ ក្នុងទំនួលនេះ ការពិចារណា និង ការសម្រេចចិត្តលើក្រុមគោលដៅនឹងមានភាពទទួលខ្លួនថ្មី ហើយជាន់ដាក់កាលសាកល្បងនៅឡើយ។

### **(១) ស្ថានភាពផ្ទាល់ខ្លួន**

- មានស្ថានភាពខ្លួន;
- មានអាយុចាប់ពី ៩៨ ឆ្នាំឡើងទៅ (ពីតម្រូវបំពេញបែបទទួល/ផ្តល់នៅបាន) ។

### **(២) ស្ថានភាពចំណុល និង ការងារ**

- មានចំណុលត្រូវសារកង់រៀងពី ២០០ ដុល្លារ/ខែ ដល់ ៤០០ ដុល្លារ/ខែ;
- មានការងារអចិន្តិក្រឹម និងមានចំណុលឡើងទៅតែ ឬ មានមុខរបរ/ ឬរកិច្ចខ្លាតត្រូវដែលច្បាស់លាស់ (ទទួលបានសំណង់ពីស្ថាប័នបិរញ្ញវត្ថុផ្លូវការ) ។

### **(៣) ស្ថានភាពលើនៅបាន**

- មិនមានកម្មសិទ្ធិលើនៅបានផ្ទាល់ខ្លួន ឬ
- កម្មសិទ្ធិលើនៅបានមិនមានសុវត្ថិភាព ឬ
- ការស្មោះកំនែតែបន្ថែមជូនជូន ឬ
- ការស្មោះកំនែកង់លម្អិតចិត្តដោយ ឬ អសនិសុទ្ធមួយ ឬ

### **(៤) ស្ថានភាពដូចត្រូវ**

- មានគំនិតិយាយជនភាគរ;
- ជាសហគមន៍នៅនឹងកំន្លែង;
- ជាសហគមន៍ដែលទទួលរងជលប់ប៊ែនដោយតម្រូវការអភិវឌ្ឍន៍សាធារណជនជាតិ ។

## **ព័ត៌មានអង់គ្លេសបែណ្តិ៍នៃការផែនក្រោមខ្លួន**

ក្រុមហ៊ុន ឬ សហក្រុមហ៊ុន ដែលមានបំណងដាក់សំណើឱ្យមេរោគអភិវឌ្ឍន៍លើទេរត់តីមាន  
ដោយភ្លាប់ជាមួយនឹងសក្ខឺបំព្រែអាំពើលក្ខណៈសម្រេច និង បទពិសោធន៍គ្រប់ត្រាន់ក្នុងការរៀបចំ និង អនុវត្តតម្រូវ  
អភិវឌ្ឍន៍លើទេរត់តីមេរោគ ឬ ក្នុងគោលបំណងនេះ ឯកសារសក្ខឺភាពនៃការអនុវត្តតម្រូវមេរោគលើទេរត់តីមេរោគ  
ប្រហែលក្រុមហ៊ុនក្នុងសំណើឱ្យនេះ ។

### **(១) ក្នុងការអំពីភាពប្រហាក់ប្រហែលនៃបទពិសោធន៍គ្រប់ត្រាន់ក្នុងការរៀបចំ**

- ទំហំនៃក្រុមហ៊ុនសាងសង់;
- ប្រភេទនៃក្រុមហ៊ុនដែលត្រូវបានអនុវត្ត (ការសិក្សាប្រចាំឆ្នាំ, ការត្រួតពិនិត្យការសាងសង់, ការសាងសង់, ការលក់ ។ល.ស.);
- បញ្ជាក់អំពីដំណឹងទាញបច្ចេកទេសសូល;
- បញ្ជាក់អំពីទីតាំងនៃការអនុវត្តតម្រូវមេរោគ;
- ហ្មានភាពហិរញ្ញវត្ថុ និងសលរបរ (ពន្លាចុងគ្រោះ) ។


### **(២) ក្រុមហ៊ុនដែលមានបំណងស្ថិតិមុន្តុនឹងក្រុមហ៊ុនអំពី**

- អ្នកជំនាញបច្ចុប្បន្នមានសម្រាប់ការអនុវត្ត/បំពេញការងារតម្រូវ;
- បុគ្គលិតណានៃលក្ខណៈដែលជាដូរ;
- ការបញ្ជាក់វិធានបន្ថែមបំព្រែរៀង ផ្ទៀកការគ្រប់គ្រង ការទទួលខុសត្រូវផ្ទៀកសង្គម និង ការទទួលខុសត្រូវផ្ទៀកបិរស្តាន ។ល.ស.;
- កិច្ចសហការជាមួយនឹងស្ថាបនបំពេញរត្តុ (ក្នុងករណីបើមាន) ក្នុងការងារសាងសង់ និង កម្មិទ្ធិលើលើទេរត់តីមេរោគ ។


### **(៣) ក្រុមហ៊ុនអំពីទម្រងទាននៃសំណើឱ្យនៃក្រុមហ៊ុនអភិវឌ្ឍន៍លើទេរត់តីមេរោគ**

- អតិថិជនគោលដៅ;
- ទំហំនៃសំណើឱ្យមេរោគ (ចំនួនលើទេរត់តីមេរោគ និង ទីក្រោកសុបនៃក្រុមហ៊ុន);
- ទម្រងទាននៃសំណើឱ្យមេរោគ;
- គំរូកិច្ច (Business Model);
- ការវិនិច្ឆ័យក្នុងការបំណើឱ្យក្នុងការអនុវត្ត;
- ការរាយការណ៍ដើម្បីសម្រួលភាពនៃការអនុវត្ត;
- ផ្ទៀលើទេរត់តីមេរោគ ឬ ក្នុងមួយក្រុមហ៊ុន;
- និភាពិភីក្នុងការបង្ក្រាក់ (បង្ក្រាក់កក់ដីប្រឈម, ប្រចាំខែ និង អត្រាការប្រាក់) ។

**នគរបាលនគរបាលការដំឡើងព្រមទាំងជំនាញសង្គមនគរបាល**  
**«ជំហានទី១»**



## «ជំណើនីយកម្មរបាយលម្អិត»



## កច្ចាប់នៃការបើកចិត្តនៃវឌ្ឍនភាពនៃកម្មសម្រាប់ប្រជាជន

កច្ចាប់នៃការបើកចិត្តនឹងត្រូវបានគិតត្រូវតាមករណីដាក់ស្ថិតនៃសំណើតម្រាងនិមួយា ដែលអាចជាកច្ចាប់សម្រាប់តម្រាងដែលមានលំនៅថ្ងៃទីមេសមរម្យទាំងអស់ និង មានលំនៅថ្ងៃទីមេសមរម្យដោយផ្ទើក និង ផ្ទើកលើគោលការណ៍ និងភាពចាំបាច់របស់តម្រាង និងលទ្ធភាពរបស់រដ្ឋ ហើយនឹងស្ថិតក្រោមដែនសមត្ថកិច្ចរបស់គណៈកម្មាធិការអនុរក្សាសង ។ ដើម្បីទទួលបានការបើកចិត្ត ត្រូវបិទនិយាតត្រូវចុះបញ្ជីពន្លឺសម្រាប់តម្រាង និមួយា ដាច់ដោយផ្ទើកពីសកម្មភាពដីខ្លួនខ្លួន ពាល់តី ត្រូវបិទអភិវឌ្ឍលំនៅថ្ងៃទីមេសមរម្យប៉ុណ្ណោះ និងបើកចិត្តតាមការចែងចាន (មួយ ឬ ពីរ ឬ ទាំងបីកច្ចាប់តែម្ដង) បើកចិត្តការសម្រេចនឹងត្រូវធ្វើឡើងប្រកប ដោយការប្រកួតប្រដែងខ្ពស់ ។

កច្ចាប់នៃការបើកចិត្តដែលអាចទទួលបាន រួមមាន ៤ ចំណាំ ។

### ក) ផ្ទើកវិនិយោគភាពរណ៍: អាមេរិកមេដ្ឋានម៉ែនឯម្មាយម៉ែនឯម្មាយ ឬ ទាំងអស់ មួយចាប់រហូតដល់ ២

- ការសាងសង់ផ្លូវ, បណ្តាញទីកសាង និង លូវដោយទីក្រៅ និង ទីកកូវិក (សម្រាប់ភ្លាប់ទៅបណ្តាញមេ);
- ការតភ្តាប់បណ្តាញអគ្គិសនី (សម្រាប់ភ្លាប់ទៅបណ្តាញមេ);
- សាលាហ្វេន និង មន្ទីរពេទ្យ;
- បណ្តាញហេដ្ឋារចនាសម៉ែនដៃពីរ (តភ្តាប់នឹងបណ្តាញមេ) ។


### ខ) ផ្ទើកភារពិកទេស អាករ និងកិនឱយុង អាមេរិកមេដ្ឋានម៉ែនឯម្មាយម៉ែនឯម្មាយ ឬ ទាំងអស់ មួយចាប់រហូតដល់ ២

- ពន្លាកាត់ទុក (បើកលេងចំពោះការប្រាក់ដែលទទួលបានពេលវេលាទៀតទៅក្នុងការប្រាក់ដែលទទួលបាន);
- ពន្លាបើកច្ចាក់ចំណូល (ផ្តល់ការអនុគ្រោះដោយបើកលេងពន្លាបើកច្ចាក់ចំណូលចំនួន ៥០% ចំពោះតម្រាង និយាតលើនៃថ្ងៃទីមេសមរម្យ);
- ពន្លាបើកច្ចាក់ចំណូលទ្រពូ (បើកលេងពន្លាបើកច្ចាក់ចំណូលទ្រពូប៉ុណ្ណោះត្រូវបិទនិយាតលើនៃថ្ងៃទីមេសមរម្យ ចាប់ពាំងពីពេលសាងសង់រហូតពេលលក់ទៅក្នុងកិច្ចការប្រាក់ដែលទទួលបានពេលវេលាទៀតទៅក្នុងការប្រាក់ដែលទទួលបាន);
- អាករបើកច្ចាក់ចំណូល (ការដួរត្រូវដឹងមិនជាប់អាករ);
- ការបន្ទរបន្ទូយ ឬ អនុគ្រោះកិនឱយុងផ្ទើកនិយោគភាពនៃកម្មសម្រាប់ប្រជាជន ។

### គ) និយោគភាព អាមេរិកមេដ្ឋានម៉ែនឯម្មាយម៉ែនឯម្មាយ ឬ ទាំងអស់ មួយចាប់រហូតដល់ ២

- ការសម្រេចនិយោគភាពនៃកម្មសម្រាប់ប្រជាជនអាជ្ញាប់ណ្ឌសាងសង់;
- ការសម្រេចនិយោគភាពនៃកម្មសម្រាប់ណ្ឌសាងសង់ដើរក្នុងកម្មសម្រាប់ប្រជាជន;
- ការសម្រេចនិយោគភាពនៃកម្មសម្រាប់ប្រជាជនដើរក្នុងកម្មសម្រាប់ប្រជាជន;
- និយោគភាពនៃកម្មសម្រាប់ប្រជាជនដើរក្នុងកម្មសម្រាប់ប្រជាជន ។

ក្រសួងនិយោគភាពនៃកម្មសម្រាប់ប្រជាជន និងក្រសួងការបរិទ្ធិកម្រោង



### គម្រោងប្រចាំឆ្នាំនៃក្រសួងពេទ្យរាជការណ៍នៃប៊ែន

សមាសភាពទី ១: ការសាងសង់លំនៅប៊ែនដែលរៀបចំឡើង និង សហគមន៍

សមាសភាពទី ២: ការរៀបចំគោលការណ៍ និង អនុវត្តក្រុមហ៊ុន លំនៅប៊ែនដែលរៀបចំឡើង និង អភិវឌ្ឍន៍

សមាសភាពទី ៣: ការរៀបចំសណ្ឋាគមិនិង ក្រុមហ៊ុន និង ក្រុមហ៊ុន និង អភិវឌ្ឍន៍ និង សហគមន៍

សមាសភាពទី ៤: លំនៅប៊ែនសង្គមកិច្ចសម្រាប់គ្រប់គ្រងការមានចំណុចទាំងអស់

**ជាកសហគម្រោគនូវការអនុញ្ញាតរបាយការណ៍ទីក្រុងនឹងការបិទ  
និងការបង្កើតកម្មវិធីបានឯកច្បាប់ការអនុវត្តន៍ដែលផ្តល់នូវការធម្មតា**

- ១) - សេចក្តីព្រាពស្តីពីសេចក្តីណែនាំលើការអនុវត្តស្តីពីការអភិវឌ្ឍលំនៅប៊ានតម្លៃសមរម្យ
- ២) - សេចក្តីព្រាពស្តីពីការកំណត់លក្ខណៈសម្រាតិអតិថិជនគោលដៅដែលអាចទទួលបានសិទ្ធិក្នុងការទិញលំនៅប៊ានតម្លៃសមរម្យ
- ៣) - សេចក្តីព្រាពស្តីពីដំណើរការនៃការដាក់ពាក្យសេវិសុំទិញលំនៅប៊ានតម្លៃសមរម្យ
- ៤) - សេចក្តីព្រាពស្តីពីនិតិវិធីនៃការដាក់ពាក្យសេវិសុំទិញ ឬដូលលំនៅប៊ានសារណ៍
- ៥) - សេចក្តីព្រាពស្តីពីលក្ខខណ្ឌកំណត់ក្រោយពេលទិញលំនៅប៊ានតម្លៃសមរម្យ
- ៦) - សេចក្តីព្រាពស្តីពីកិច្ចសន្យាទិញ - លក់
- ៧) - សេចក្តីព្រាពស្តីពីកិច្ចសន្យាទិញ
- ៨) - សេចក្តីព្រាពស្តីពីបន្ទប់ផ្ទុកដែលក្រោមបែងច្រែន និង ប្រើប្រាស់អគារសហកម្មសិទ្ធិ